

សុវត្ថិភាពនៅតាមគេហដ្ឋានបទបញ្ជាសំរាប់ការគ្រប់គ្រង កូវីដ-១៩

ការបន្តមានសុវត្ថិភាពជាងមុនតាមការបញ្ជាទិញតាមផ្ទះដើម្បីផ្ទេរទីក្រុងឆ្លងកាត់
ទី ៣ នៃផែនទីបង្ហាញផ្លូវភាពធន់ កូវីដ-១៩ របស់រដ្ឋកាលីហ្វ័រញ៉ាការបញ្ជា
ដែលត្រូវបានណែនាំឡើងវិញ៖ ថ្ងៃ ២៨ ខែមិថុនាឆ្នាំ ២០២០

**សូមអានបទបញ្ជានេះដោយយកចិត្តទុកដាក់។ ការរំលោភឬខកខានមិនបានអនុវត្តតាមបទបញ្ជានេះគឺជាបទ
ឧក្រិដ្ឋដែលត្រូវផ្ដន្ទាទោសពិន័យដាក់ពន្ធនាគារឬទាំងពីរ។ (លេខកូដសុខភាពនិងសុវត្ថិភាព § ១២០២៧៥ និង
លំដាប់លេខកូដក្រុងឡុងប៊ិច § ៨១២.០៣០.A និង ៨.១២០.០៣០.E.៣)**

សេចក្ដីសង្ខេប៖ បទបញ្ជា (បញ្ជាទិញ) របស់មន្ត្រីសុខាភិបាលទីក្រុងឡុងប៊ិចធ្វើវិសោធនកម្មនិងជំនួសបទបញ្ជាដែលចេញនៅថ្ងៃទី១៩
ខែមិថុនាឆ្នាំ ២០២០ (បទបញ្ជាជាមុន) ដើម្បីត្រួតពិនិត្យការរីករាលដាលនៃល្អិតវីរុសកូវីដ-១៩ នៅក្នុងទីក្រុងឡុងប៊ិច (ទីក្រុង)
។ បទបញ្ជានេះក៏ធ្វើវិសោធនកម្មបញ្ជាក់និងបន្ថយកម្រិតនៃដីកាបញ្ជាទិញជាមុនដើម្បីធានាបាននូវការឃ្លាតឆ្ងាយពីរាងកាយ
និងទំនាក់ទំនងរវាងមនុស្សម្នាក់និងមនុស្សម្នាក់គឺមានកំណត់ដើម្បីកាត់បន្ថយអត្រានៃការបញ្ជូនកូវីដ-១៩។

អនុលោមតាមអាណត្តិដោយអភិបាល Gavin Newsom និងមន្ត្រីសុខាភិបាលរដ្ឋ, ស្រុកដែលបានស្ថិតនៅក្នុងបញ្ជីត្រួតពិនិត្យខោនធីអស់
យៈពេលជាង ១៤ ថ្ងៃត្រូវបិទជាបន្ទាន់។ ស្រុកបន្ថែមនឹងតម្រូវឱ្យបិទបញ្ជាពេលអនាគតប្រសិនបើពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យ
យៈពេល ១៤ អនុលោមតាមអាណត្តិនេះបទបញ្ជានេះត្រូវអោយមានប្រសិទ្ធភាពលិខិតអនុញ្ញាតិអោយភោជនីយដ្ឋានរួមទាំងហាង
ស្រាបៀរសិប្បកម្មផលិតស្រាបៀរ និងបន្ទប់ភ្នាក់ងារដែលជាប់ទាក់ទងទាំងអស់ត្រូវបិទឱ្យមានប្រសិទ្ធភាពចាប់ពីម៉ោង ១២ : ០០
នាទីព្រឹកថ្ងៃច័ន្ទទី ២៩ ខែមិថុនាឆ្នាំ ២០២០ ។

ការរីករាលដាលនៃ កូវីដ-១៩នៅតែជាហានិភ័យដ៏ធំមួយសម្រាប់សហគមន៍ហើយគ្រោះថ្នាក់ កូវីដ-១៩បង្កឱ្យមានសុខភាពនិងសុខមា
លភាពរបស់មនុស្សទាំងអស់។ វាជាការសំខាន់ដែលសហគមន៍និងសាធារណជននៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការអនុវត្តនានា
ដែលការពារការរីករាលដាលនៃ កូវីដ-១៩ដូចជាការរក្សាចម្ងាយ ៦ ហ្វីតពីបុគ្គលនៅខាងក្រៅគ្រួសាររបស់អ្នកសូម្បីតែពេលពាក់អាវមុខ
គ្របមុខខណៈពេលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលម្នាក់ៗ នៅខាងក្រៅគ្រួសារលាងដៃញឹកញាប់និងនៅផ្ទះពេលឈឺ។

ការរីករាលដាលនៃ កូវីដ-១៩ នៅតែជាហានិភ័យដ៏ធំធេងសម្រាប់សហគមន៍ហើយគ្រោះថ្នាក់នៃការគ្របដណ្ដប់ដោយកូវីដ-១៩ បង្កឱ្យ
មានបញ្ហាដល់សុខភាពនិងសុខមាលភាពរបស់មនុស្សទាំងអស់។ មិនទាន់មានការព្យាបាលឬព្យាបាលអោយមានប្រសិទ្ធភាពចំពោះវីរុ
សនេះនៅឡើយទេទោះបីមានការខិតខំយ៉ាងណាក៏ដោយ។ ដោយសារកត្តានេះប្រជាជនភាគច្រើននៅតែងាយឆ្លងជំងឺនេះ។ នៅពេល
អាជីវកម្មនិងសកម្មភាពបន្តត្រូវបានអនុញ្ញាតឬបើកវាជាការសំខាន់ណាស់ដែលសហគមន៍និងសាធារណជននៅតែមានការប្រុងប្រយ័ត្ន
ចំពោះការអនុវត្តដែលការពារការរីករាលដាលនៃកូវីដ-១៩ ដូចជាការរក្សាចម្ងាយ ៦ ហ្វីតពីបុគ្គលនៅខាងក្រៅគ្រួសាររបស់អ្នកសូម្បីតែ
ពេលពាក់មុខ គ្របដណ្ដប់ការពាក់ស្បែកនៅពេលទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលនៅខាងក្រៅគ្រួសារលាងដៃញឹកញាប់និងនៅផ្ទះ
ពេលមានជំងឺ។

**ក្រោមសិទ្ធិអំណាចរបស់មណ្ឌលសុខភាពកាលីហ្វ័រញ៉ាផ្នែកសុខភាពនិងសុវត្ថិភាពលេខ១០១០៤០,
១០១០៨៥, និង ១២០១៧៥, មន្ត្រីសុខភាពនៃទីក្រុងឡុងប៊ិចជាអ្នកបញ្ជាដូចខាងក្រោម៖**

បុគ្គល

- ១។ មនុស្សទាំងអស់ដែលរស់នៅក្នុងទីក្រុងឡុងប៊ិចត្រូវស្នាក់នៅកន្លែងស្នាក់នៅរបស់ពួកគេនៅពេលណាដែលអាចធ្វើបាន។ បុគ្គលដែលមិនរស់នៅក្នុងទីក្រុងបច្ចុប្បន្នត្រូវតែគោរពតាមតម្រូវការដែលអាចអនុវត្តបានទាំងអស់នៃបទបញ្ជានេះនៅពេលដែលនៅក្នុងទីក្រុង។
- ២។ រាល់ការជួបជុំសាធារណៈនិងឯកជននៃចំនួនមនុស្សដែលកើតឡើងនៅខាងក្រៅគ្រួសារតែមួយត្រូវបានហាមឃាត់នៅក្នុងទីក្រុងលើកលែងតែគោលបំណងមានកំណត់ដែលត្រូវបានអនុញ្ញាតដោយបទបញ្ជានេះ។ គ្មានអ្វីនៅក្នុងបទបញ្ជានេះហាមឃាត់សមាជិកនៃគ្រួសារតែមួយពីការចូលរួមក្នុងសកម្មភាពដែលបានអនុញ្ញាតជាមួយគ្នាទេ។
- ៣។ ប្រជាជនទាំងអស់ដែលរស់នៅក្នុងទីក្រុងដែលមានអាយុ ៦៥ ឆ្នាំឬលើសពីនេះនិងមនុស្សគ្រប់វ័យដែលមានស្ថានភាពសុខភាពត្រូវបានជម្រុញឱ្យស្នាក់នៅក្នុងទីជំរករបស់ពួកគេលើកលែងតែចាំបាច់ដើម្បីស្វែងរកការថែទាំវេជ្ជសាស្ត្រដើម្បីទទួលបានស្បៀងអាហាររឹកត្រូវការរបស់ចាំបាច់ផ្សេងៗ។ និយោជកគួរផ្តល់ការងារទូរគមនាគមន៍ឬកន្លែងស្នាក់នៅផ្សេងទៀតដល់មនុស្សអាយុ ៦៥ ឆ្នាំឬចាស់ជាងនេះនិងមនុស្សដែលមានស្ថានភាពសុខភាពមូលដ្ឋាននៅពេលណាដែលអាចធ្វើទៅបាន។
- ៤។ បុគ្គលណាម្នាក់ដែលចាកចេញពីលំនៅដ្ឋានរបស់ពួកគេសម្រាប់សកម្មភាពដែលបានអនុញ្ញាតដែលបានកំណត់ដូចខាងក្រោមត្រូវគោរពយ៉ាងតឹងរឹងជាមួយនឹងវិធានការផ្នែករាងកាយដែលបានបញ្ជាក់ដោយផ្នែកទី ២០ នៃបទបញ្ជានេះដែលរួមមានដូចខាងក្រោម៖

- ក ។ រក្សាចម្ងាយរាងកាយយ៉ាងតិច ៦ ហ្វីតពីបុគ្គលដទៃទៀតសូម្បីតែពេលពាក់ស្រោមមុខក៏ដោយ។
- ខ ។ ចូលរួមសកម្មភាពក្រៅផ្ទះជំនួសឱ្យក្នុងផ្ទះពេលណាដែលអាចធ្វើទៅបាន
- គ ។ លាងដៃជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ម្តងម្កាត់ម្តងប្រើអនាម័យដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយឱ្យបានញឹកញាប់បំផុតតាមដែលអាចធ្វើទៅបាន។
- ឃ ។ គ្របដណ្តប់ការក្អកក្អាយ (ចូលដៃអារកែងដៃឬជាលិកាមិនមែនដៃទេ)។
- ង ។ សម្អាតនិងលាងសម្អាតផ្ទៃដែលប៉ះខ្ពស់។
- ច ។ ជៀសវាងការចាប់ដៃគ្នា។
- ឆ ។ ជៀសវាងរាល់ការប្រាស្រ័យទាក់ទងក្នុងសង្គមក្រៅគ្រួសារពេលឈឺគ្រុនឬក្អក។ និង
- ជ ។ ពាក់ស្រោមមុខ។ ដីកានេះចាប់ផ្តើមពីថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២០ តំរូវអោយមនុស្សគ្រប់រូបពាក់មុខបិទបាំងច្រមុះនិងមាត់គ្រប់ពេលដែលពួកគេចាកចេញពីកន្លែងស្នាក់នៅហើយអាចមានទំនាក់ទំនងរឺដើរនៅក្បែរឬឆ្លងកាត់អ្នកផ្សេងដែលមិនមែនជាសមាជិកក្នុងគ្រួសារទាំងពីរ កន្លែងសាធារណៈនិងឯកជនមិនថាក្នុងផ្ទះឬខាងក្រៅ។ នេះរួមបញ្ចូលទាំងការពាក់គម្របមុខពេលធ្វើអាជីវកម្ម។ ការពាក់គម្របមុខកាត់បន្ថយហានិភ័យនៃការចម្លងទៅអ្នកដទៃពីមនុស្សដែលមិនមានរោគសញ្ញាហើយមិនដឹងថាពួកគេឆ្លង។ ការប្រើការបិទបាំងមុខត្រូវបានគេសំដៅជាទូទៅថា “ ការគ្រប់គ្រងប្រភព ” ។ បុគ្គលខាងក្រោមត្រូវបានលើកលែងពីការបិទមុខ។
 - i. អ្នកដែលមានអាយុពីរឆ្នាំឬក្រោម, ដោយសារតែហានិភ័យនៃការចាប់ដង្ហើម។
 - ii. អ្នកដែលមានស្ថានភាពសុខភាពស្ថានភាពសុខភាពផ្លូវចិត្តឬពិការភាពដែលការពារការពាក់ស្រោមមុខ។ នេះរាប់បញ្ចូលទាំងអ្នកដែលមានស្ថានភាពសុខភាពដែលអ្នកដែលពាក់ស្រោមមុខអាចស្ទុះដកដង្ហើមឬអ្នកដែល

សន្លប់មិនដឹងខ្លួនឬបើមិនដូច្នោះទេមិនអាចយកគម្របមុខចេញដោយគ្មានជំនួយទេ។

- iii. អ្នកដែលពិការភ្នែកឬទំនាក់ទំនងជាមួយមនុស្សម្នាក់ដែលមានបញ្ហាខ្សោយនៃការស្តាប់ដែលជាកន្លែងដែលមានសមត្ថភាពមើលឃើញមាត់គឺចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទង។
- iv. អ្នកដែលពាក់ស្រោមមុខអាចបង្កហានិភ័យដល់មនុស្សដែលទាក់ទងនឹងការងាររបស់ពួកគេដូចដែលបានកំណត់ដោយនិយតករមូលដ្ឋានរដ្ឋឬសហព័ន្ធឬគោលការណ៍ណែនាំសុវត្ថិភាពនៅកន្លែងធ្វើការ។
- v. អ្នកដែលធ្វើដំណើរតែម្នាក់ឯងឬជាមួយសមាជិកគ្រួសារ។
- vi. អ្នកចូលរួមក្នុងការហាត់ប្រាណឬការកំសាន្តក្រៅដូចជាការហែលទឹកការដើរឡើងភ្នំជិះកង់ឬរត់។
- vii. អ្នកដែលកំពុងទទួលសេវាទាក់ទងនឹងច្រមុះឬមុខដែលការដោះគម្របមុខចេញជាបណ្តោះអាសន្នគឺចាំបាច់ដើម្បីអនុវត្តសេវាកម្មនេះ។

៥។ “សកម្មភាពដែលត្រូវបានអនុញ្ញាត” ខាងក្រោមត្រូវបានអនុញ្ញាតដោយបទបញ្ជាសុខភាពនេះ៖

- ក។ អនុវត្តការងារសម្រាប់បច្ចុប្បន្នដំណើរការអាជីវកម្មឬសេវាកម្មដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្រោមបទបញ្ជានេះរួមទាំងអនុវត្តប្រតិបត្តិការមូលដ្ឋានអប្បបរមាសម្រាប់អាជីវកម្មដែលត្រូវបានបិទឬប្រតិបត្តិការពីចម្ងាយ។
- ខ។ “ធ្វើដំណើរដើម្បីចូលរួមសកម្មភាពណាមួយដែលត្រូវបានអនុញ្ញាតដោយបទបញ្ជានេះ។
- គ។ ចូលរួមក្នុងសកម្មភាពឬបំពេញភារកិច្ចដែលចាំបាច់ចំពោះសុខភាពនិងសុវត្ថិភាពឬដើម្បីសុខភាពនិងសុវត្ថិភាពគ្រួសារឬសមាជិកគ្រួសារ (រួមទាំងសត្វចិញ្ចឹម)។
- ឃ។ ទទួលបានសេវាកម្មឬការផ្គត់ផ្គង់ចាំបាច់សម្រាប់ខ្លួនគេនិងសមាជិកគ្រួសារឬសមាជិកគ្រួសារឬដើម្បីផ្តល់សេវាឬការផ្គត់ផ្គង់ទាំងនោះដល់អ្នកដទៃ។
- ង។ ចូលរួមក្នុងការកម្សាន្តក្រៅនិងហាត់ប្រាណផ្ទាល់ខ្លួន (រួមទាំងសកម្មភាពក្រៅជាមួយសត្វចិញ្ចឹម) ដូចជាការដើរជិះកង់ឡើងភ្នំការរត់កីឡាវាយកូនបាល់ឬវាយកូនហ្គោល។
- ច។ ចូលរួមក្នុងគោលបំណងរបស់រដ្ឋាភិបាលដែលមានអាណត្តិស្របច្បាប់ដូចជាការចូលទៅកាន់តុលាការសង្គមនិងសេវាកម្មរដ្ឋបាលឬអនុលោមតាមបទបញ្ជានៃការអនុវត្តច្បាប់តុលាការ។
- ឆ។ អនុលោមតាមគោលការណ៍ណែនាំដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២០ ដោយមន្ត្រីសុខាភិបាលរដ្ឋសម្រាប់ “ការណែនាំឧស្សាហកម្ម កូរ៉េដ-១៩៖ កន្លែងគោរពបូជានិងអ្នកផ្តល់សេវាសាសនានិងពិធីវប្បធម៌” ដែលរកឃើញនៅទីនេះសេវាសាសនាផ្ទាល់និងពិធីវប្បធម៌បានផ្តល់ថាចំនួនសរុប ចំនួនបុគ្គលដែលប្រមូលផ្តុំនៅក្នុងផ្ទះនិងខាងក្រៅក្នុងកំឡុងពេលសេវាកម្មពិធីត្រូវបានកំណត់ត្រឹមទាបជាង ២៥% នៃចំនួនសរុបការកាន់កាប់ជាអតិបរមា (ឬបន្ទុកផ្ទុក) ត្រូវបានកំណត់សម្រាប់អគារនៅលើវិញ្ញាបនប័ត្រនៃការកាន់កាប់របស់ខ្លួនឬដែលបានកំណត់ដោយផ្នែកទី ១០០៤ នៃក្រមអគាររដ្ឋកាលីហ្វ័រញ៉ាឆ្នាំ ២០១៩ ឬអតិបរមា ១០០ នាក់ដែលតិចជាង។
- ជ។ ចូលរួមក្នុងក្បួនដង្ហែរយានយន្ត។ អ្នកចូលរួមនិងម្ចាស់ផ្ទះនៃក្បួនដង្ហែរយានយន្តត្រូវតែគោរពតាមរាល់តម្រូវការនៃការត្រួតពិនិត្យចរាចរណ៍ក្នុងមូលដ្ឋាននិងរដ្ឋនិងច្បាប់រដ្ឋនិងមូលដ្ឋានដែលអាចអនុវត្តបាន។ និង
- ឈ។ ការតវ៉ានយោបាយ។ អនុលោមតាមការណែនាំដែលចេញដោយមន្ត្រីសុខាភិបាលរដ្ឋសម្រាប់ “សកម្មភាពត្រូវបានការពារ៖ តើខ្ញុំអាចចូលរួមក្នុងការតវ៉ានយោបាយបានទេ?” បានរកឃើញនៅទីនេះការតវ៉ាដោយផ្ទាល់ត្រូវបានអនុញ្ញាតដរាបណា

(១) ការចូលរួមត្រូវបានកំណត់ត្រឹម ២៥% នៃការកាន់កាប់អតិបរមារបស់តំបន់ពាក់ព័ន្ធដូចដែលបានកំណត់ដោយអាជ្ញាធរអនុញ្ញាតក្នុងមូលដ្ឋានឬអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតឬចំនួនអ្នកចូលរួមអតិបរមា ១០០ នាក់។ ទាបជាងនិង (២) ចំងាយរាងកាយ ៦ ហ្វីតរវាងមនុស្សឬក្រុមមនុស្សពីគ្រួសារផ្សេងៗគ្នាត្រូវបានរក្សានៅគ្រប់ពេល។ ផ្នែកនេះមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំឬប្រតិបត្តិការអាជីវកម្មឬសកម្មភាពណាមួយដែលហាមឃាត់ដោយបទបញ្ជានេះឡើយ។

ញ ។ អ្នកដែលជួបប្រទះនឹងភាពគ្មានផ្ទះសំបែងត្រូវបានរួចផុតពីផ្នែកនេះប៉ុន្តែត្រូវបានជម្រុញឱ្យមានទីជំរកនិងគោរពតាមវិធានការណ៍វាស់ឃ្លាតឆ្ងាយរាងកាយ។

៦។ បទបញ្ជានេះចាត់ទុកនិយោជិកនៃទីភ្នាក់ងាររដ្ឋាភិបាលដែលធ្វើការនៅក្នុងវគ្គសិក្សានិងវិសាលភាពនៃការងារសេវាកម្មសាធារណៈរបស់ពួកគេទៅជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

ក ។ បទបញ្ជានេះប្រកាសថានិយោជិករបស់រដ្ឋាភិបាលទាំងអស់ចាំបាច់ដែលរួមបញ្ចូលប៉ុន្តែមិនមានកំណត់ចំពោះអ្នកផ្តល់សេវាថែទាំសុខភាពនិងអ្នកឆ្លើយតបបន្ទាន់។

ខ ។ ខណៈពេលដែលបុគ្គលិករដ្ឋាភិបាលទាំងអស់គឺចាំបាច់និយោជិកដែលត្រូវបានគេហៅឱ្យបម្រើក្នុងសមត្ថភាពបុគ្គលិកសេវាកម្មគ្រោះមហន្តរាយត្រូវតែមានដើម្បីបម្រើដល់សាធារណជនឬជួយក្នុងការឆ្លើយតបបុគ្គលិកចម្រើនប្រែប្រួលក្នុងកំឡុងពេលមានវិបត្តិសុខភាពសាធារណៈដល់កម្រិតអតិបរមាដែលត្រូវបានកំណត់ដោយច្បាប់។

គ ។ តាមលំដាប់លំដោយនេះមិនមានកំរិតណាឡើយ (ក) អ្នកឆ្លើយតបដំបូងចូលទៅកាន់គេហទំព័រដែលមានឈ្មោះក្នុងដីកានេះក្នុងពេលមានអាសន្នឬ (ខ) មន្ត្រីមូលដ្ឋានរដ្ឋឬសហព័ន្ធអ្នកស៊ើបអង្កេតឬបុគ្គលិកពេទ្យឬអ្នកអនុវត្តច្បាប់ ពីការបំពេញកាតព្វកិច្ចស្របច្បាប់របស់ពួកគេនៅទីតាំងដែលមានឈ្មោះក្នុងលំដាប់នេះ។ ទីភ្នាក់ងាររដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងអនុវត្តតាមបទបញ្ជានេះឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានដោយមានករណីលើកលែងដែលចាំបាច់ដើម្បីបន្តទ្រទ្រង់ប្រតិបត្តិការសំខាន់ៗរបស់រដ្ឋាភិបាល។

ពាណិជ្ជកម្ម

៧។ រាល់អាជីវកម្មនិងអង្គការដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្រោមបទបញ្ជានេះត្រូវអនុវត្តតាមបទបញ្ជាក្នុងតំបន់និងរដ្ឋការណែនាំការណែនាំនិងច្បាប់។ រាល់អាជីវកម្មទាំងអស់ត្រូវបានតម្រូវឱ្យអោយបំពេញនូវការវាយតម្លៃហានិភ័យអនុវត្តនិង បិទផ្សាយពិធីសារដែលទាក់ទងនឹងផ្នែកឃ្លាតរាងកាយ (ភ្ជាប់ជាមួយឧបសម្ព័ន្ធ ក) ឬពិធីសារជាក់លាក់ណាមួយដែលចេញដោយក្រុង - ក្រុងដែលតម្រូវដោយបទបញ្ជានេះព្រោះថាពួកគេអាចត្រូវបានកែសម្រួលម្តងហើយម្តងទៀតមុនពេល ប្រតិបត្តិការ។ រាល់អាជីវកម្មទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យបង្កើនចំនួនបុគ្គលិកដែលធ្វើការទូរគមនាគមន៍ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ក ។ បទបញ្ជា និងការណែនាំរបស់រដ្ឋមាននៅទីតាំងដូចខាងក្រោម៖ ការណែនាំឧស្សាហកម្ម

ការណែនាំឧស្សាហកម្ម <https://covid19.ca.gov/industry-guidance/>

ការណែនាំឧស្សាហកម្មសម្រាប់ស្រុកដែលមានវ៉ានីស

<https://covid19.ca.gov/roadmap-counties/>

បទបញ្ជាប្រតិបត្តិការនិងការបញ្ជាទិញសុខភាព -- <https://covid19.ca.gov/stay-home-except-for-essential-needs/#top>

ការណែនាំក្នុងវិស័យកម្លាំងពលកម្មចាំបាច់ - <https://covid19.ca.gov/essential-workforce/>

ខ ។ បទបញ្ជាសុខភាពទីក្រុងការណែនាំ។ [ពិធីសារដែលទាក់ទងនឹងការឃ្លាតឆ្ងាយរាងកាយ](http://www.longbeach.gov/health/diseases-and-condition/information-on/coronavirus/covid-19-orders/)(ឧបសម្ព័ន្ធ ក) និងពិធីសារជាក់លាក់នៃឧស្សាហកម្មដែលចេញដោយទីក្រុងមាននៅទីនេះ៖ <http://www.longbeach.gov/health/diseases-and-condition/information-on/coronavirus/covid-19-orders/>

៨។ អាជីវកម្មចាំបាច់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងប្រតិបត្តិការសុខាភិបាលអាចនៅតែបើកចំហជាសាធារណៈនិងធ្វើប្រតិបត្តិការអាជីវកម្មធម្មតាបើពួកគេធ្វើប្រតិបត្តិការស្របតាមបទបញ្ជានេះនិងសេចក្តីណែនាំរបស់រដ្ឋនិងមូលដ្ឋានដែលរួមបញ្ចូលទាំងពិធីសារជាក់លាក់នៃឧស្សាហកម្មដែលចេញដោយទីក្រុងដែលទាមទារដោយឡែកបីចម្រើនសុខាភិបាលតាមបទបញ្ជានេះ។

៩។ អាជីវកម្មដែលមានហានិភ័យទាបអាចធ្វើប្រតិបត្តិការក្រោមបទបញ្ជានេះប្រសិនបើពួកគេធ្វើប្រតិបត្តិការស្របតាមបទបញ្ជានិងរដ្ឋនេះនិងការណែនាំក្នុងតំបន់ដែលរួមបញ្ចូលទាំងពិធីសារឧស្សាហកម្មជាក់លាក់ណាមួយដែលចេញដោយក្រុងដែលតម្រូវដោយមន្ត្រីសុខភាពទីក្រុងឡែកបីចម្រើននៅក្នុងបទបញ្ជានេះ។ “ អាជីវកម្មដែលមានហានិភ័យទាប ” គឺជាអាជីវកម្មអង្គការការប្រមូលផ្តុំឬសកម្មភាពដែលមិនបានបញ្ជាក់ជាអាជីវកម្មសំខាន់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឬប្រតិបត្តិការថែទាំសុខភាពដែលមានហានិភ័យទាបនៃការឆ្លងមេរោគ កូវីដ-១៩ ដោយសារតែតិចតួចដែលមិនមានឧបត្ថម្ភហេតុធ្ងន់ធ្ងរ។ និង / ឬទំនាក់ទំនងពីម្នាក់ទៅម្នាក់មួយយូរព្រោះពួកគេអាចជួបប្រទះការបែកបាក់គ្នាជាប្រចាំ ៦ រវាងមនុស្សម្នាក់ៗឬអាចអនុវត្តឧបសគ្គខាងរាងកាយលើកលែងតែរយៈពេលខ្លីដែលកើតឡើងដោយចៃដន្យដែលចាំបាច់ដើម្បីទទួលយកការទូទាត់ចែកចាយទំនិញឬសេវាកម្មឬបើចាំបាច់។ អាជីវកម្មដែលមានហានិភ័យទាបរួមមាន៖

ក ។ គ្រឹះស្ថានលក់រាយទាំងឡាយណាដែលផ្គត់ផ្គង់ទំនិញជូនសាធារណជនស្របតាមពិធីសារលក់រាយជាលក្ខណៈបុគ្គលដែលមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធខ្ពង់ដែលបានធ្វើវិសោធនកម្មម្តងម្កាល។ គ្រឹះស្ថានលក់រាយរួមមាន៖

- i. ផ្សារទំនើបផ្សារទំនើបនិងហាងលក់ទំនិញនិងការផ្លាស់ប្តូរជួបគ្នា (“ ប្រតិបត្តិការមជ្ឈមណ្ឌលផ្សារទំនើប ”) ។ ប្រតិបត្តិការមជ្ឈមណ្ឌលទិញតាំងអាចដំណើរការរហូតដល់ទៅ ៥០ ភាគរយនៃសមត្ថភាពមជ្ឈមណ្ឌលទិញទំនិញទូទៅ។ អាជីវកម្មដែលមានហានិភ័យខ្ពស់ដែលមានទីតាំងស្ថិតនៅក្នុងប្រតិបត្តិការមជ្ឈមណ្ឌលផ្សារទំនើបតម្រូវឱ្យនៅតែបិទដោយអនុលោមតាមផ្នែកទី ១៥ បទបញ្ជានេះត្រូវតែបន្តបិទរហូតដល់សហគ្រាសនិមួយៗនៃគ្រឹះស្ថានទាំងនោះត្រូវបានអនុញ្ញាតដោយបទបញ្ជានេះដើម្បីបន្តប្រតិបត្តិការដែលបានកែប្រែឬពេញលេញ។ មជ្ឈមណ្ឌលទិញតាំងប្រតិបត្តិទិញអាហារកន្លែងបរិភោគអាហារឬប្រតិបត្តិការភោជនីដ្ឋានភោជនីយដ្ឋានត្រូវតែគោរពតាមតំរូវការរបស់ភោជនីយដ្ឋានក្នុងលំដាប់នេះ។
- ii. បណ្ណាល័យសម្រាប់កន្លែងចតនៅតាមមាត់ទ្វារឬកន្លែងយកក្រៅខាងក្រៅ។ ម្ចាស់បណ្ណត្រូវតែរក្សាទុកឬដាក់របស់របរទុកជាមុនជាមុនតាមរយៈប្រព័ន្ធដែលមានមូលដ្ឋានលើការកំរិតទាំងជម្រើសទូរស័ព្ទសម្រាប់បុគ្គលម្នាក់ៗដោយគ្មានការប្រើអ៊ីនធឺណិតនៅផ្ទះ។ ការជ្រើសរើសយកអាចកើតឡើងដោយការណាត់ជួបតែប៉ុណ្ណោះ។

ខ ។ បណ្ណាល័យរាល់ផ្នែកអាជីវកម្មផលិតកម្មនិងកសិកម្មដែលផ្គត់ផ្គង់ដល់គ្រឹះស្ថានលក់រាយដែលអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយផ្នែកនេះ។

- គ ។ សេវាកម្មមានកំណត់ឬសកម្មភាពដែលរួមមានប៉ុន្តែមិនត្រូវបានកំណត់ចំពោះ៖
 - i. អាជីវកម្មដែលផ្តល់សេវាកម្មសម្រាប់សត្វ / សត្វចិញ្ចឹម (ដូចជាការសម្អិតសម្អាងការដើរនិងការបណ្តុះបណ្តាល) ការលាងឡានការសម្អាតលំនៅដ្ឋាន។

- ii. បុគ្គលិកនៃអង្គការឬសមាគមសម្រាប់គោលបំណងតែមួយគត់នៃការរៀបចំនិងសម្របសម្រួលសេវាកម្មផ្សាយ ផ្ទាល់ជាមួយសមាជិករបស់ពួកគេរួមទាំងសេវាកម្មគោរពបូជាបានផ្តល់ថាការប្រមូលផ្តុំបុគ្គលិកមានកំណត់ ត្រឹម ១០ នាក់ឬតិចជាងនេះ។
- iii. សេវាកម្មពិគ្រោះយោបល់ដោយផ្ទាល់ដែលសេវានេះមិនអាចអនុវត្តបានពីចម្ងាយហើយការប្រឹក្សាយោបល់ ត្រូវបានកំណត់ចំពោះសមាជិកគ្រួសារតែមួយ។
- iv. ការគាំទ្រដល់សុខភាពអាកប្បកិរិយាឬការប្រើប្រាស់សារធាតុមិនត្រឹមត្រូវនៅក្នុងការប្រជុំក្រុមតូចដែលអាច ព្យាបាលបានដូចជាអាល់កុលអនាមិកឬអាកទិកអនាមិកបានផ្តល់ថាការប្រមូលផ្តុំមានកំណត់ត្រឹម ១០ នាក់ ឬតិចជាងនេះ។
- v. សេវាកម្មជួលឧបករណ៍នៅក្រៅផ្ទះដោយអនុលោមតាមពិធីសារសេវាកម្មជួលឧបករណ៍ក្រៅផ្ទះដែលត្រូវ បានធ្វើវិសោធនកម្មពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធ
- vi. មជ្ឈមណ្ឌលកីឡាវាយកូនបាល់យោងទៅតាមពិធីសារកីឡាវាយកូនបាល់ដែលត្រូវបានកែប្រែពីពេលមួយ ទៅពេលមួយដែលភ្ជាប់ជាឧបសម្ព័ន្ធ ង។
- vii. ទីលានវាយកូនបាល់សាធារណៈនិងឯកជនរួមទាំងចំណតរថយន្តដែលជាប់ទាក់ទងនឹងពិធីសារកីឡាវាយ កូនបាល់ដែលត្រូវបានកែសម្រួលម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធ ច។

ឃ ។ អាជីវកម្មដែលប្រតិបត្តិការតម្រូវឱ្យនិយោជិកធ្វើការពីការិយាល័យកន្លែងធ្វើការមិនត្រូវបានគេកំណត់ថាជាអាជីវកម្ម ចាំបាច់ប្រតិបត្តិការថែទាំសុខភាពឬហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅក្នុងបទបញ្ជានេះហើយស្របតាមឯកសារការងារពិធី សារការិយាល័យកន្លែងធ្វើការដែលត្រូវបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធ ឆ។

ង ។ ប្រតិបត្តិការបើកឡានរួមមានរោងភាពយន្តនិងភោជនីយដ្ឋានបានផ្តល់ការអនុញ្ញាតដែលចេញដោយទីក្រុងដែល តម្រូវសម្រាប់សកម្មភាពដែលទទួលបានហើយអនុលោមតាមការណែនាំដែលចេញដោយរដ្ឋដែលមាននៅទីនេះ ។ ប្រតិបត្តិការបើកឡានត្រូវស្ថិតនៅក្រោមការរឹតបន្តឹងដូចខាងក្រោម៖ (១) យានយន្តត្រូវមានចន្លោះពីគ្នាយ៉ាងតិច ៦ ហ្វីត។ (២) ការប្រមូលផ្តុំនៅខាងក្រៅយានយន្តត្រូវហាមឃាត់។ (៣) ប្រជាជនទាំងអស់ត្រូវតែស្ថិតនៅក្នុងយានយន្ត របស់ខ្លួនប្រសិនបើមិនប្រើប្រាស់កន្លែងសំរាកឬទទួលយកដីសម្បទានឬអាហារ។ (៤) យានយន្តនីមួយៗអាចកាន់ កាប់ដោយសមាជិកគ្រួសារតែមួយ។ (៥) ប្រតិបត្តិការបើកឡានសម្រាប់ភោជនីយដ្ឋានត្រូវបានកំណត់ចំពោះកន្លែង ចតដែលបានកំណត់ទៅភោជនីយដ្ឋានហើយមិនអាចប្រើប្រាស់ផ្លូវសាធារណៈសាធារណៈបានឡើយ។ និង (៦) ភោជនីយដ្ឋានត្រូវបានហាមឃាត់មិនឱ្យបម្រើភេសជ្ជៈមានជាតិអាល់កុលដល់អតិថិជនដែលកំពុងបរិភោគនៅក្នុង យានយន្តរបស់ពួកគេនៅពេលបើកបរ។

១០។ “ អាជីវកម្មដែលមានហានិភ័យខ្ពស់” គឺជាអាជីវកម្មអង្គការប្រមូលផ្តុំឬសកម្មភាពដែលមិនបានបញ្ជាក់ជាអាជីវកម្មសំខាន់ហេ ដ្ឋារចនាសម្ព័ន្ធចាំបាច់ឬប្រតិបត្តិការថែទាំសុខភាពដែលតាមធម្មជាតិរបស់ពួកគេប្រហែលជាមិនប្រកាន់ខ្ជាប់នូវតម្រូវការផ្នែក ឃ្លាតឆ្ងាយរាងកាយ ពីការរក្សាចម្ងាយ ៦ ហ្វីតឬច្រើនជាងនេះរវាងបុគ្គល ឬដែលមានរយៈពេលយូរនិងញឹកញាប់នៃទំនាក់ ទំនងជិតស្និទ្ធរវាងបុគ្គលជាពិសេសក្រុមមនុស្សធំ ៗ ។ ដោយសារចម្ងាយឆ្ងាយពីរាងកាយ ៦ ហ្វីតឬច្រើនជាងនេះមិនអាចត្រូវ បានថែរក្សាឬអនុវត្តបានភ្លាមៗទេក្នុងពេលផ្តល់សេវាកម្មសម្រាប់អនុវត្តសកម្មភាពការប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ដូចជាការបិទបាំងមុខត្រូវបានទាមទារសម្រាប់និយោជិកណាដែលស្ថិតនៅចម្ងាយតិចជាង ៦ ហ្វីតរបស់អតិថិជនដោយសារ

ការបន្តបន្ថយ។ សម្រាប់អសមត្ថភាពក្នុងចម្ងាយរាងកាយ។ អាជីវកម្មដែលមានហានិភ័យខ្ពស់ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្រោមបទបញ្ជានេះរួមបញ្ចូល។

- ក ។ ភោជនីដ្ឋានដែលរួមមាន៖ហាងស្រាបៀរស្រាបៀរពារហាងស្រានិងហាងស្រាដែលទទួលបានការអនុញ្ញាតក្នុងការផ្តល់នូវការអង្គុយទទួលបានអាហារពេលល្ងាចដោយអនុលោមតាមពិធីសារភោជនីយដ្ឋានដែលមានការកែប្រែពីពេលមួយទៅពេលមួយ។ ពេលវេលាភ្ជាប់ជាឧបសម្ព័ន្ធ ៨។ គ្រឹះស្ថានដែលផ្តល់ជូនតែស្រានិងអ្នកដែលមិនមានការអនុញ្ញាតឱ្យផ្តល់សេវាកម្មម្ហូបអាហារមិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្រោមផ្នែកនេះឡើយ។
- ខ ។ ហាងអ៊ុតសក់និងជាងកាត់សក់ដោយអនុលោមទៅតាមពិធីកាត់សក់និងហាងកាត់សក់ដែលត្រូវបានកែសម្រួលម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធទី ៧ ។
- គ ។ សេវាកម្មធម្មនុញ្ញខ្នាតតូចដែលរួមមានការនេសាទទូកទេសចរណ៍ឬការធ្វើដំណើរជាក្រុមតូចៗស្របតាមគោលការណ៍ពិធីសេវាកម្មធារាសាស្ត្រតូចៗដែលត្រូវបានធ្វើវិសោធនកម្មម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធ ៣ ។
- ឃ ។ កន្លែងហាត់ប្រាណនិងកន្លែងហាត់ប្រាណស្របតាមពិធីសារនៃមជ្ឈមណ្ឌលហាត់ប្រាណនិងកន្លែងហាត់ប្រាណដែលត្រូវបានកែសម្រួលម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធ ខ ។ សួនកុមារនៅក្នុងកន្លែងហាត់ប្រាណឬកន្លែងហាត់ប្រាណត្រូវតែបិទដោយអនុលោមតាមផ្នែកទី ១៥ នៃបទបញ្ជានេះ។ ផ្នែកនេះមិនមានបំណងអនុញ្ញាតឱ្យអនុវត្តប្រដាប់ជាប្រដាប់ឬទាក់ទងកីឡាឡើយ។
- ង ។ ជំរុំថ្ងៃដោយអនុលោមតាមពិធីសារជំរុំ ពេលថ្ងៃ ដែលត្រូវបានកែប្រែម្តងហើយម្តងទៀតភ្ជាប់ជាឧបសម្ព័ន្ធណ។
- ច ។ កន្លែងបោះជំរុំនិងឧទ្យាន RV ដោយអនុលោមទៅតាមច្បាប់បោះជំរុំនិងសួនអេសរីដែលត្រូវបានកែសម្រួលម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធទ ៧។
- ឆ ។ សារមន្ទីរក្នុងផ្ទះនិងក្រៅ, សារមន្ទីរកុមារក្នុងផ្ទះឬក្រៅ, វិចិត្រសាល, សួនច្បាររុក្ខសាស្ត្រ, អាងចិញ្ចឹមត្រីនិងគ្រឿងបរិក្ខារប្រហាក់ប្រហែលផ្សេងទៀតស្របតាមសារមន្ទីរវិចិត្រសាលនិងពិធីសារអាងចិញ្ចឹមត្រីដែលត្រូវបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធ ៣។ មិនមានបំណងអនុញ្ញាតឱ្យប្រតិបត្តិការនៃកន្លែងឬសកម្មភាពណាមួយដែលត្រូវបានតម្រូវឱ្យនៅតែបិទដោយអនុលោមតាមផ្នែកទី 15 នៃបទបញ្ជានេះរួមបញ្ចូលប៉ុន្តែមិនត្រូវបានកំណត់ចំពោះកន្លែងលេងក្នុងផ្ទះនិងក្រៅ។
- ជ ។ ការបណ្តុះបណ្តាលនិងការប្រកួតកីឡាអាជីពដោយគ្មានទស្សនិកជនផ្សាយផ្ទាល់ស្របតាមពិធីសារសម្រាប់លីកនិងសម្ភារៈកីឡាអាជីព - ព្រឹត្តិការណ៍គ្មានអ្នកទស្សនាដែលត្រូវបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់មកជាមួយឧបសម្ព័ន្ធ ៨។ បុគ្គលិកការិយាល័យនិងថ្នាក់គ្រប់គ្រងត្រូវតែគោរពតាមពិធីសារការិយាល័យការងារ។ ដូចបានធ្វើវិសោធនកម្មម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធទី ៨ ប្រតិបត្តិការលក់រាយត្រូវតែប្រកាន់ខ្ជាប់នូវពិធីសារទិញទំនិញដោយផ្ទាល់ដែលមានភ្ជាប់ជាមួយឧបសម្ព័ន្ធ ខ ដូចដែលបានធ្វើវិសោធនកម្មម្តងម្កាល។
- ឈ ។ អាងហែលទឹកសាធារណៈនិងឯកជនទាំងអស់ស្របតាមពិធីសារសម្រាប់អាងហែលទឹកសាធារណៈដែលត្រូវបានកែសម្រួលម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធ ៨។
- ញ ។ ហាងអ៊ុតសក់ក្រចកអនុលោមតាមប្រកួតលក់ពិធីការកែសម្រួលដែលត្រូវបានកែសម្រួលពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធ ៦ ។

- ដ។ សេវាកម្មថែទាំផ្ទាល់ខ្លួនរួមមានហាងកាត់ដេរសម្លៀកបំពាក់ថែរសម្បស្សសេវាកម្មថែរក្សាស្បែកនិងគ្រឿងសំអាង។ អេឡិចត្រុង; អ្នកជំនាញសិល្បៈរាងកាយ, ហាងសាក់កាំបិតសម្រាប់សាក់ និងការតុបតែងអចិន្ត្រៃយ៍; និងហាងចោះ; និងការព្យាបាលដោយម៉ាស្សា (នៅក្នុងកន្លែងមិនមែនការថែទាំសុខភាព) អាចប្រតិបត្តិការស្របតាមពិធីសារនៃការបង្កើតការថែទាំផ្ទាល់ខ្លួនដែលត្រូវបានធ្វើវិសោធនកម្មពីពេលមួយទៅពេលមួយដែលភ្ជាប់ជាមួយឧបសម្ព័ន្ធទី ៤ ។
- ឃ។ ម៉ូតូអគ្គិសនីអេឡិចត្រូនិចដែលបានចែករំលែក (អេឡិចត្រូនិចអេឡិចត្រូនិច) និងសេវាកម្មចែកកង់ដែលតម្រូវឱ្យមានការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងទីក្រុងខ្នាតតូចស្របតាមច្បាប់អនាម័យនិងពិធីការប្រតិបត្តិការដែលត្រូវការនៅក្នុងការអនុញ្ញាតមីក្រូចល័តដែលចេញដោយក្រុង។

១១។ ពិធីសារនាផ្ទាល់និងពិធីវិប្បធម៌។ អនុលោមតាមគោលការណ៍ណែនាំដែលចេញនៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២០ ដោយមន្ត្រីសុខាភិបាលដែលមានចំណងជើងថា “គោលការណ៍ណែនាំឧស្សាហកម្មទី ១៩- កន្លែងគោរពបូជា និងអ្នកផ្តល់សេវាសាសនានិងពិធីវិប្បធម៌” ដែលរកឃើញនៅទីនេះសេវាសាសនាផ្ទាល់និងពិធីវិប្បធម៌ត្រូវបានអនុញ្ញាតដែល ចំនួនសរុបនៃបុគ្គលដែលប្រមូលផ្តុំនៅក្នុងផ្ទះនិងខាងក្រៅក្នុងកំឡុងពេលសេវាកម្មពិធីត្រូវបានកំណត់ត្រឹមទាបជាង ២៥% នៃចំនួនអតិបរិមាសរូប (ឬបន្ទុកកាន់កាប់) ដែលបានកំណត់សម្រាប់អគារនៅលើវិញ្ញាបនប័ត្រនៃការកាន់កាប់របស់ខ្លួនឬដែលបានកំណត់ដោយផ្នែក ១០០៤ នៃអគារកាលីហ្វ័រញ៉ាឆ្នាំ ២០១៩ ។ លេខកូដប្រតិបត្តិ ១០០ នាក់សម្រាប់វេបសាយតំបន់មូលដ្ឋានតិចជាងក៏ដោយ។ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈដែលផ្តល់សេវាកម្មដោយខ្លួនឯងត្រូវហាមឃាត់។ ផ្នែកនេះមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំឬប្រតិបត្តិការអាជីវកម្មឬសកម្មភាពណាមួយដែលហាមឃាត់ដោយបទបញ្ជានេះឡើយ។ វិធីជំនួសនៃការផ្តល់សេវាកម្ម (ដូចជាតាមអ៊ិនធឺណេតស្ត្រីមប្រទេស) ជំនួសឬបន្ថែមលើសេវាកម្មដោយផ្ទាល់ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងនៅពេលដែលអាចធ្វើទៅបាន។

១២។ ពិធីសារដែលទាក់ទងនឹងការឃ្នាតឆ្ងាយរាងកាយ។ ម្ចាស់ឬប្រតិបត្តិករនៃអាជីវកម្មណាមួយដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយអនុលោមតាមបទបញ្ជានេះត្រូវធ្វើការវាយតម្លៃហានិភ័យលម្អិតនិងរៀបចំអនុវត្តនិងបិទផ្សាយពិធីសារនៃការឃ្នាតឆ្ងាយផ្នែករាងកាយ (ភ្ជាប់ជាមួយឧបសម្ព័ន្ធក) ។ ឬបទបញ្ញត្តិជាក់លាក់ឧស្សាហកម្មដែលចេញដោយក្រុងដែលតម្រូវដោយបទបញ្ជានេះព្រោះពួកគេអាចត្រូវបានកែលម្អអង្គការនៅតាមកន្លែងនីមួយៗរបស់ពួកគេនៅក្នុងទីក្រុងជាញឹកញយដោយសាធារណៈជនឬនិយោជិកត្រូវគោរពតាមតម្រូវការនៅទីនេះមុនពេលប្រតិបត្តិការ។ រាល់អាជីវកម្មទាំងអស់ដែលប្រតិបត្តិការក្រោមបទបញ្ជានេះត្រូវបង្ហាញភស្តុតាងនៃការអនុវត្តរបស់ខ្លួនចំពោះអាជ្ញាធរដែលអនុវត្តបទបញ្ជានេះតាមតម្រូវការ។ ពិធីសារផ្នែករូបវន្តណាពរូបវន្តិកឬពិធីសារជាក់លាក់នៃឧស្សាហកម្មដែលចេញដោយក្រុងត្រូវបិទផ្សាយនៅឬជិតច្រកចូលកន្លែងពាក់ព័ន្ធហើយអាចមើលបានដោយសាធារណជននិងនិយោជិក។ ច្បាប់ចម្លងនៃពិធីសារដែលទាក់ទងនឹងផ្នែករាងកាយពិធីសារជាក់លាក់នៃឧស្សាហកម្មដែលចេញដោយទីក្រុងក៏ត្រូវផ្តល់ជូនដល់និយោជិកម្នាក់ៗដែលបំពេញការងារនៅកន្លែងនោះផងដែរ។ ពិធីសារផ្នែករូបវន្តផ្នែករូបវន្តបុគ្គលឬពិធីសារជាក់លាក់ឧស្សាហកម្មដែលចេញដោយក្រុងណាមួយប្រតិបត្តិការអាជីវកម្មស្របតាមបទបញ្ជានេះត្រូវពន្យល់ពីរបៀបដែលអាជីវកម្មកំពុងសម្រេចដូចខាងក្រោម៖

ក ។ កំណត់ចំនួនមនុស្សដែលអាចចូលទៅក្នុងកន្លែងនោះក្នុងពេលតែមួយដើម្បីធានាថាប្រជាជននៅក្នុងរោងចក្រអាចរក្សាចម្ងាយអប្បបរមាពីប្រាំមួយទៅមួយយ៉ាងងាយស្រួលពិគ្នាទៅវិញទៅមកគ្រប់ពេលវេលាលើកលែងតែតម្រូវការបំពេញសកម្មភាពអាជីវកម្ម។ តម្រូវការនេះរួមបញ្ចូលទាំងការផ្តល់សន្តិសុខគ្រប់គ្រាន់ដល់បុគ្គលិកដើម្បីអនុវត្តការគ្រប់គ្រងហ្វូងមនុស្សដែលចាំបាច់។ តាមច្បាប់ជាទូទៅចំនួនមនុស្សដែលត្រូវបានអនុញ្ញាតនៅក្នុងកន្លែងតែមួយគួរតែមានហាសិបភាគរយ (៥០%) នៃការកាន់កាប់ដែលត្រូវបានអនុញ្ញាតឬបើមិនដូច្នោះទេត្រូវកែតម្រូវដើម្បីរក្សាចម្ងាយអប្បបរមា ៦ ហ្វីតអាស្រ័យលើទំហំនៃទីតាំង។ មនុស្សដែលជាសមាជិកគ្រួសារតែមួយអាចឈរឬផ្លាស់ទីលំនៅជាមួយគ្នាប៉ុន្តែត្រូវញែកចេញពីអ្នកដទៃដោយចម្ងាយយ៉ាងតិចប្រាំមួយ (៦) ហ្វីត។

ខ។ កន្លែងដែលខ្សែអាចបង្កើតនៅកន្លែងមួយដោយសម្គាល់ការបង្កើនចម្ងាយ ៦ ហ្វីតនៅអប្បបរមាដោយបង្កើតឱ្យមានកន្លែង ដែលបុគ្គលម្នាក់ៗគួរតែឈរដើម្បីរក្សាការខុសគ្នាខាងរាងកាយមិនថានៅខាងក្រៅឬខាងក្នុងកន្លែងនោះទេ។ អាជីវកម្ម ដែលជ្រើសរើសបុគ្គលម្នាក់ៗឱ្យធ្វើប្រតិបត្តិការសម្រាប់ការធ្វើដំណើរតាមចិញ្ចើមផ្លូវទ្វារខាងក្រៅឬការដឹកជញ្ជូនខាងក្រៅឬ ការដឹកជញ្ជូនខាងក្រៅត្រូវពន្យល់ផងដែរអំពីវិធីដែលអាជីវកម្មនេះរារាំងមធ្យោបាយសាធារណៈនិង / ឬ ADA ដែលអាច ចូលដំណើរការបាននៅតាមចិញ្ចើមផ្លូវតំបន់ជុំវិញនិងអាជីវកម្មផ្សេងទៀតក្នុងអំឡុងពេល ភីកអាប់។ នេះរួមបញ្ចូលប៉ុន្តែមិន ត្រូវបានកំណត់ចំពោះការបង្កើតប្រព័ន្ធសម្រាប់មនុស្សឱ្យឈរនៅក្នុងជួរសង្គមដែលមានស្ថានភាពនៅលើមូលដ្ឋានដែល មនុស្សគួរតែឈរនិងវិធានការត្រួតពិនិត្យហ្វូងមនុស្សដទៃទៀត (ឧទាហរណ៍បុគ្គលិកដើម្បីចាត់ចែងការគ្រប់គ្រងហ្វូង មនុស្ស) ។

គ។ ដោយផ្តល់នូវការចំណាយរបស់អាជីវកម្មអនាម័យដែលមានជាតិអាស់កុលសាប៊ូយ៉ាងហោចណាស់ ៦០ភាគរយឬទឹក លាងចានដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ប្រឆាំងនឹងកូវីដ ១៩ នៅប្រព័ន្ធប្រកបដោយចូលរោងចក្រក្នុង តំបន់សមរម្យផ្សេងទៀតសម្រាប់ប្រើប្រាស់ជាសាធារណៈនិងនិយោជិកនិងនៅទីតាំងដែលមានអន្តរកម្មបុគ្គលិកញឹកញាប់ ជាមួយសមាជិកសាធារណៈ (ឧទាហរណ៍អ្នកគិតលុយ) ។ បន្ទប់គេងដែលបើកឱ្យប្រើប្រាស់ជាធម្មតានឹងនៅតែបើកចំហ ជាសាធារណៈ។

ឃ។ ការផ្តល់ឱ្យសម្រាប់ការជួតលាង ជាប្រចាំនៃផ្ទៃដែលប៉ះខ្ពស់និងការរមាមតនៃផតចលទូទាត់បិចនិងស្ទីឌីយ៉ូបន្ទាប់ពីការ ប្រើប្រាស់នីមួយៗរួមទាំងបុគ្គលិកគ្រប់គ្រាន់ដើម្បីធានាថានិយោជិកត្រូវបានចាត់ឱ្យធ្វើឱ្យមានភាពមិនទៀងទាត់លើផ្ទៃ បែបនេះ។ ធុរកិច្ចនានាត្រូវបានលើកទឹកចិត្តឱ្យផ្តល់ជូននូវយន្តការទូទាត់ប្រាក់តិចជាងប្រសិនបើអាចធ្វើទៅបាន។

ង។ ផ្តល់កន្លែងទំនេររវាងបុគ្គលិកនិងអតិថិជន (ឧ។ កញ្ចក់បត់បែន នៅចំណុចទីតាំងលក់ឬបើកឡានកាតត្រូវជញ្ជាំងខ័ណ្ឌ) ។

ច។ បិទស្លាកសញ្ញានៅប្រកបចូលរោងចក្រជូនដំណឹងដល់និយោជិកនិងអតិថិជនទាំងអស់ថាពួកគេគួរតែ៖ (១) ចៀសវាងចូល ទៅក្នុងរោងចក្រប្រសិនបើពួកគេកំពុងមានរោគសញ្ញានៃជំងឺផ្លូវដង្ហើមរួមមានក្អកឬគ្រុនក្តៅ។ (២) ដើម្បីរក្សាចម្ងាយអប្ប បរមាប្រាំមួយហ្វីតពីមួយទៅមួយ; (៣) កណ្តាលនិងក្អកទៅក្នុងកែងដៃមួយ; (៤) កុំចាប់ដៃឬចូលរួមការទំនាក់ទំនងរាង កាយដែលមិនចាំបាច់។

ឆ។ ទាមទារនិងទុកពេលវេលាគ្រប់គ្រាន់សម្រាប់និយោជិកឱ្យលាងដៃយ៉ាងហោចណាស់រៀងរាល់ ៣០ នាទីឬចាំបាច់ ប្រសិនបើមានស្រោមដៃ។ នៅកន្លែងដែលការលាងដៃមិនអាចអនុវត្តបានតាមលក្ខណៈការងាររបស់និយោជិកនិយោជិក ត្រូវផ្តល់អនាម័យដៃដែលមានជាតិអាស់កុលយ៉ាងហោចណាស់ ៦០ ភាគរយដល់និយោជិក។ និយោជិកបែបនេះក៏ត្រូវ បានទាមទារនិងអនុញ្ញាតឱ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើអនាម័យដៃរបស់ពួកគេយ៉ាងហោចណាស់រៀងរាល់ ៣០ នាទីឬចាំបាច់ប្រសិនបើមានស្រោមដៃ។

ជ។ ធានាថាបន្ទប់ទឹកអនាម័យត្រូវបានផ្តល់ជូនដល់និយោជិកដែលមានស្តុកសាប៊ូកន្លែងកន្លែងកៅអីនិងក្រដាសបង្គន់។

ឈ។ ការផ្តល់ការចំណាយលើនិយោជិកការគ្របមុខសម្រាប់និយោជិកនិងកម្មករជាប់កិច្ចសន្យាដែលមានកាតព្វកិច្ចតម្រូវឱ្យ មានទំនាក់ទំនងជិតស្និទ្ធអន្តរកម្មជាមួយនិយោជិកផ្សេងទៀតនិងឬសាធារណៈជនក៏ដូចជាការបណ្តុះបណ្តាលសមរម្យអំពី ភាពត្រឹមត្រូវរបស់ពួកគេ។ ប្រើ។

ញ។ តម្រូវអោយសមាជិកសាធារណៈដែលចូលក្នុងទីតាំងរឹទទូលបានផលិតផលរឹសេវាកម្មតាមរយៈការធ្វើដំណើរតាមមាត់ទន្លេ ទ្វាររឹយករដឹកជញ្ជូនខាងក្រៅរឹចកចាយផ្សេងៗទៀតត្រូវពាក់គម្របមុខក្នុងកំឡុងពេលដែលពួកគេនៅក្នុងអាគាររឹកំឡុង

ពេលទំនាក់ទំនងជាមួយនិយោជិក។ អាជីវកម្មអាចបដិសេធការចូលបួសសេវាកម្មដល់បុគ្គលណាម្នាក់ដែលខកខានមិនបាន ពាក់ស្រោមមុខដែលតម្រូវដោយផ្នែកនេះ។

ដ ។ ខិតខំប្រឹងប្រែងអនុវត្តនូវពិធីសារដែលទាក់ទងនឹងការឃ្លាតឆ្ងាយពីរាងកាយឬពិធីសារជាក់លាក់នៃឧស្សាហកម្មដែល ចេញដោយទីក្រុងតាមតម្រូវការរបស់និយោជិករួមទាំងប៉ុន្តែមិនកំណត់ចំពោះ៖ (i) អនុញ្ញាតឱ្យនិយោជិកធ្វើការ ទូរគមនាគមន៍; (ii) អនុញ្ញាតឱ្យមានកាលវិភាគដែលអាចផ្លាស់ប្តូរបានដូចជាកាលវិភាគរបស់បុគ្គលិកដែលគួរឱ្យភ្ញាក់ផ្អើល ដូច្នេះបុគ្គលតិចជាងនេះកាន់កាប់កន្លែងធ្វើការនៅពេលណាមួយ។ (iii) និយោជិកដាក់ដាច់ដោយឡែកពីគ្នាយ៉ាងតិច ប្រាំមួយ (៦) ហ្វីត។ (iv) អនុញ្ញាតឱ្យធ្វើកិច្ចសន្ទនាតាមទូរគមនាគមន៍ឬវីដេអូសម្រាប់ការប្រជុំ។ (v) កំណត់ការប្រជុំបូក ប្រមូលផ្តុំនៃប្រភេទណាមួយជាពិសេសនៅទីតាំងដែលនិយោជិកអាចធ្វើអន្តរកម្មទាក់ទងជាមួយសមាជិកសាធារណៈ ណាមួយរួមទាំងការកំណត់នូវតម្រូវការសម្រាប់និយោជិកឱ្យធ្វើការជាក្រុមដែលមានសមាជិកពីរនាក់ឬច្រើនជាងនេះ។

ប ។ វិធានការបន្ថែមណាមួយដែលត្រូវការដោយការណែនាំសម្រាប់មជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺនៅ៖ <https://www.cdc.gov/coronavirus/2019-ncov/community/guidance-business-response.html>) និង Cal/OSHA នៅ៖ <https://www.dir.ca.gov/dosh/coronavirus/Health-Care-General-Industry.html>.

១៣។ ប្រតិបត្តិការមូលដ្ឋានអប្បបរមា។ រាល់អាជីវកម្មទាំងអស់ដែលមិនត្រូវបានអនុញ្ញាតដោយបទបញ្ជានេះដើម្បីធ្វើប្រតិបត្តិការត្រូវ បញ្ឈប់សកម្មភាពទាំងអស់លើកលែងតែប្រតិបត្តិការមូលដ្ឋានអប្បបរមា។ “ ប្រតិបត្តិការមូលដ្ឋានអប្បបរមា” មានន័យថារាល់បុគ្គល និងអាជីវកម្មដែលត្រូវការដើម្បីបញ្ឈប់ប្រតិបត្តិការដោយផ្ទាល់អាចបន្តធ្វើការពិធី៖ ហើយអាចធ្វើដំណើរទៅកាន់អាជីវកម្មទាំងនោះ ដោយហេតុផលដូចខាងក្រោម៖

- ក ។ សកម្មភាពចាំបាច់អប្បបរមាដើម្បីថែរក្សានិងការពារតម្លៃនៃសន្តិសុខនិងគ្រឿងបរិក្ខារអាជីវកម្ម។ ធានាបាននូវសន្តិសុខ សុវត្ថិភាពនិងអនាម័យ។ ដំណើរការបើកប្រាក់ឈ្នួលនិងអត្ថប្រយោជន៍បុគ្គលិក។
- ខ ។ សកម្មភាពចាំបាច់អប្បបរមាដើម្បីជួយសម្រួលដល់ម្ចាស់និយោជិកនិងអ្នកជាប់កិច្ចសន្យាអាជីវកម្មអាចបន្តធ្វើការនៅឆ្ងាយ ពីកន្លែងស្នាក់នៅរបស់ខ្លួននិងដើម្បីធានាថាអាជីវកម្មអាចផ្តល់សេវាកម្មរបស់ខ្លួនពីចម្ងាយ។

កន្លែងកំសាន្ត

១៤។ គេហទំព័រកំសាន្តខាងក្រោមអាចបើកសម្រាប់ការប្រើប្រាស់មានកំណត់អាស្រ័យលើការរឹតបន្តឹងនេះ៖

- ក ។ សួនសាធារណៈ និងចំណតរថយន្តឆ្នេរខ្សាច់ជិះកង់និងផ្លូវសម្រាប់ថ្មើរជើងដែលធ្វើដំណើរកាត់តាមឆ្នេរខ្សាច់ផ្លូវសាធារ ណៈផ្លូវលំសួនឧទ្យានឆ្នែរឆ្នែរនិងសួនជិះស្តី។
- ខ ។ ឆ្នេរសាធារណៈ។ បុគ្គលនិងសមាជិកនៃគ្រួសារតែមួយអាចចូលរួមក្នុងសកម្មភាពស្ថានីយ៍ (ឧទាហរណ៍ការងូតទឹកពេល ថ្ងៃអង្គុយកន្លែងកំសាន្ត) ការកម្សាន្តខាងក្រៅនិងការហាត់ប្រាណនៅឆ្នេរសាធារណៈបានផ្តល់ថាចម្ងាយរាងកាយមាន ចម្ងាយ ៦ ហ្វីតឬខ្ពស់ជាងនេះត្រូវបានរក្សារវាងគ្រួសារនិងបុគ្គលដទៃទៀត។ កន្លែងលេងនឹងត្រូវបិទដោយអនុលោមតាម ផ្នែកទី ១៥ នៃបទបញ្ជានេះ។ លើកលែងតែមានការអនុញ្ញាតបើមិនដូច្នោះទេដោយបទបញ្ជានេះការជួបជុំសមាជិកមកពី គ្រួសារផ្សេងៗគ្នាត្រូវបានហាមឃាត់រួមទាំងមិនមានកំណត់ព្រឹត្តិការណ៍ពិធីជប់លៀងជាមួយសមាជិកនៃគ្រួសារផ្សេងៗ ការងូតទឹកពេលថ្ងៃក្រុមកីឡាការប្រកួតកីឡានិងសកម្មភាពស្រដៀងគ្នាផ្សេងទៀត។

គ ។ ឧទ្យានសាធារណៈ។ បុគ្គលនិងសមាជិកគ្រួសារតែមួយអាចចូលរួមក្នុងសកម្មភាពស្ថានីយ៍ (ឧទាហរណ៍ការអង្គុយលេងកំសាន្ត) ការកំសាន្តក្រៅផ្ទះនិងការហាត់ប្រាណនៅសួនសាធារណៈផ្តល់ថាមួយរាងកាយ ៦ ហ្វីតបួនដាងនេះត្រូវបានរក្សារវាងគ្រួសារនិងបុគ្គលដទៃទៀត។ លើកលែងតែមានការអនុញ្ញាតបើមិនដូច្នោះទេដោយបទបញ្ជានេះការប្រមូលផ្តុំសមាជិកពីក្រុមគ្រួសារផ្សេងៗគ្នាត្រូវបានហាមឃាត់រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះសកម្មភាពណាមួយដែលតម្រូវឱ្យមានការជួលកន្លែងក្រុងឬការអនុញ្ញាតឱ្យមានទីលានសម្រាប់កីឡាព្រឹត្តិការណ៍ព្រឹត្តិការណ៍ប្រកួតកីឡាក្រុមកីឡានិងការចតរូបជាមួយសមាជិកគ្រួសារផ្សេងគ្នា។ ទីធ្លាសួនកុមារនិងមជ្ឈមណ្ឌលកម្សាន្តគ្រួសារនៅឧទ្យាននៅតែត្រូវបិទដោយអនុលោមតាមផ្នែកទី ១៥ នៃបទបញ្ជានេះ។ ភោជនីយដ្ឋាននិងសម្បទានស្បៀងអាហារត្រូវប្រតិបត្តិស្របតាម [ពិធីសារភោជនីយដ្ឋានញ៉ាអាហារល្ងាច](#) ដែលបានកែសម្រួលម្តងម្កាលភ្ជាប់ជាមួយឧបសម្ព័ន្ធ ៨។ អ្នកលក់ចំណីអាហារចល័តដូចជាឧទ្យានដឹកទំនិញនិងរទេះម្ហូបអាហារត្រូវប្រតិបត្តិតាមក្រុមក្រុងឡុងប៊ិច។ និង [ពិធីសារអ្នកលក់ចំណីអាហារចល័ត](#) ដែលត្រូវបានកែសម្រួលម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធ ៣ ឬ ៣ មជ្ឈមណ្ឌលអ្នកទេសចរនៅសួនសាធារណៈត្រូវតែដំណើរការស្របតាមច្បាប់ [ពិធីការកន្លែងការិយាល័យការងារ](#) ដែលត្រូវបានកែប្រែម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធទី ៧ ។

ឃ ។ រាល់ទីលានបាល់បោះទីលានបាល់ទះទីលានបាល់ទាត់និងតំបន់លេងកំសាន្តបានផ្តល់ថាការប្រើប្រាស់ទីតាំងបែបនេះត្រូវបានកំណត់សម្រាប់គ្រួសារមួយក្នុងពេលតែមួយ។ ការប្រមូលផ្តុំសមាជិកពីក្រុមគ្រួសារផ្សេងៗគ្នាត្រូវបានហាមឃាត់។ កីឡាដែលមានទំនាក់ទំនងខ្ពស់ដូចជាបាល់បោះបាល់ម្យ៉ាងបាល់ទាត់បាល់ទះត្រូវបានអនុញ្ញាតប្រសិនបើសកម្មភាពត្រូវបានកំណត់ចំពោះសមាជិកគ្រួសារតែមួយ។ រាល់ទីលានបាល់បោះទីលានបាល់ទះទីលានបាល់ទាត់និងតំបន់លេងកំសាន្តបានផ្តល់ថាការប្រើប្រាស់ទីតាំងបែបនេះត្រូវបានកំណត់សម្រាប់គ្រួសារមួយក្នុងពេលតែមួយ។ ការប្រមូលផ្តុំសមាជិកពីក្រុមគ្រួសារផ្សេងៗគ្នាត្រូវបានហាមឃាត់។ កីឡាដែលមានទំនាក់ទំនងខ្ពស់ដូចជាបាល់បោះបាល់បោះបាល់បោះបាល់ទាត់បាល់ទះត្រូវបានអនុញ្ញាតប្រសិនបើសកម្មភាពត្រូវបានកំណត់ចំពោះសមាជិកគ្រួសារតែមួយ។

ង ។ ផែសាធារណៈរួមទាំងភោជនីយដ្ឋាននិងលក់រាយ។ ភោជនីយដ្ឋានដែលមានទីតាំងស្ថិតនៅលើសសរសាធារណៈត្រូវប្រតិបត្តិតាម [សារភោជនីយដ្ឋានញ៉ាអាហារល្ងាច](#) ដែលបានកែសម្រួលម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធ ៨។ ប្រតិបត្តិការលក់រាយសាធារណៈត្រូវប្រកាន់ខ្ជាប់នូវ [ពិធីសារ លក់រាយដោយផ្ទាល់](#) ភ្ជាប់ជាមួយឧបសម្ព័ន្ធ ២, ដូចដែលបានកែប្រែពីពេលមួយទៅពេលមួយ។

បានបន្តការបិទ

១៥។ បន្តការបិទអាជីវកម្មដែលមានហានិភ័យខ្ពស់។ មន្ត្រីសុខាភិបាលបញ្ជាឱ្យបន្តបិទអាជីវកម្មដែលមានហានិភ័យខ្ពស់ដូចខាងក្រោម៖

- ក ។ សួនកុមារក្នុងផ្ទះឬក្រៅសម្រាប់កុមារលើកលែងតែកន្លែងដែលមាននៅក្នុងមណ្ឌលថែទាំកុមារ។
- ខ ។ រោងភាពយន្តរោងកុនការសម្តែងផ្ទាល់សាលប្រគំតន្ត្រីសង្ឃឹនពហុកីឡាដ្ឋានសួនកម្សាន្តមហោស្រពនិងក្លឹបកម្រិតនិងកន្លែងអង្គុយ។
- គ ។ ។ បាល់ប៉ូលីងអាស៊ីសនិងអាគារហ្គេមកុំព្យូទ័រ
- ឃ ។ រាល់ស្បៀសាធារណៈទាំងអស់ប្តូរឯកជនអាងទឹកក្តៅសូណា និងបន្ទប់ចំហុយមិនមានទីតាំងនៅលើដីរបស់ប្រជាជនទេ។

ង ។ មានប្រសិទ្ធភាពចាប់ពីម៉ោង ១២ : ០១ នាទីព្រឹកថ្ងៃច័ន្ទទី ២៩ ខែមិថុនាឆ្នាំ ២០២០ ក្រុមហ៊ុនផលិតស្រាបៀរសិប្បកម្មផលិតស្រាបៀរហាងស្រាបារនិងហាងស្រាដែលមិនមានលិខិតអនុញ្ញាតពីភោជនីយដ្ឋានរួមទាំងបន្ទប់ភ្ញូក្សរសជាតិ។ គ្រឿងបរិក្ខារនៅក្នុងផ្នែកនេះមិនត្រូវបានអនុញ្ញាតឱ្យធ្វើជាដៃគូជាមួយអាជីវកម្មដែលផ្តល់ជូនអាហារដូចជាភោជនីយដ្ឋាន

ភោជនីយដ្ឋានអាហាររហ័សរថយន្តដឹកទំនិញអ្នកលក់ចំណីអាហារចល័តឬអាជីវកម្មស្រដៀងគ្នាដែលរៀបចំនិងបម្រើ
អាហារបូណ៌ដើម្បីផ្តល់សេវាកម្មដល់អតិថិជន។

ច ។ ព្រឹត្តិការណ៍និងការប្រមូលផ្តុំទាំងអស់លើកលែងតែមានការអនុញ្ញាតជាពិសេសពីបទបញ្ជានេះ។

និយមន័យ

សំរាប់គោលបំណងនៃបទបញ្ជានេះនិយមន័យខាងក្រោមត្រូវអនុវត្ត៖

១៦។ “ អាជីវកម្មសំខាន់” សំដៅទៅលើគ្រឹះស្ថានដែលមានអាជីវកម្មចម្បងតាមសហគ្រាសនីមួយៗអាជ្ញាប័ណ្ណអាជីវកម្មដែលចេញ
ដោយទីក្រុងគឺមានដូចខាងក្រោម៖

ក ។ ហាងលក់គ្រឿងទេសទីផ្សារកសិករដែលបានបញ្ជាក់កសិដ្ឋាននិងកន្លែងផលិតទំនិញផ្សារទំនើបធនាគារចំណីអាហារហាង
លក់ទំនិញឃ្នាំងស្តុកទំនិញនិងគ្រឹះស្ថានផ្សេងៗទៀតដែលចូលរួមក្នុងការលក់រាយអាហារកំប៉ុងអាហារស្ងួតផ្លែឈើស្រស់បន្លែ
ផ្លែឈើការផ្គត់ផ្គង់សត្វ / សត្វចិញ្ចឹមទឹក សាច់ស្រស់ត្រីនិងបសុបក្សិននិងអាជីវកម្មផ្សេងទៀតដែលមុខងារចម្បងនៃអាជីវកម្មគឺ
លក់ផលិតផលប្រើប្រាស់ក្នុងផ្ទះ (ដូចជាផលិតផលសំអាតឬផលិតផលថែរក្សាផ្ទាល់ខ្លួន) ។ នេះរួមបញ្ចូលទាំងហាងដែលលក់
គ្រឿងទេសនិងលក់ផលិតផលមិនមែនគ្រឿងទេសផ្សេងទៀតនិងផលិតផលដែលចាំបាច់ដើម្បីថែរក្សាសុវត្ថិភាពអនាម័យនិង
ប្រតិបត្តិការចាំបាច់នៃលំនៅដ្ឋាន។ គ្រឹះស្ថានលក់រាយម្ហូបអាហារនៅផ្នែកនេះត្រូវប្រតិបត្តិតាម [ពិធីសារគ្រឿងបរិក្ខារគ្រឿង
ទេស](#) ដែលបានធ្វើវិសោធនកម្មពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធ ប។ នៅពេលមានប្រតិបត្តិការប្រតិបត្តិការលក់រាយ
នៃផ្នែកនៅក្នុងផ្នែកនេះត្រូវតែប្រកាន់ខ្ជាប់ទៅនឹង [ពិធីការទិញទំនិញដោយផ្ទាល់លក់រាយ](#) ភ្ជាប់ជាឧបសម្ព័ន្ធខដែលត្រូវបានកែ
ប្រែពីពេលមួយទៅពេលមួយ។

ខ ។ អ្នកកែច្នៃចំណីអាហារចំណីសត្វអ្នកវេចខ្ចប់អាហារមន្ទីរពិសោធន៍សាកល្បងអាហារដែលមិនបានបើកជាសាធារណៈ និងការដាំ
ដុះចំណីអាហាររួមមានកសិកម្មកសិកម្មនិងនេសាទ។

គ ។ អង្គការនិងអាជីវកម្មដែលផ្តល់ស្បៀងអាហារទីជម្រកនិងសេវាកម្មសង្គមនិងតម្រូវការចាំបាច់ផ្សេងៗទៀតសម្រាប់ជីវិតសម្រាប់
បុគ្គលដែលជួបការលំបាកផ្នែកសេដ្ឋកិច្ចឬអ្នកដែលត្រូវការជំនួយផ្សេងទៀត (រាប់បញ្ចូលទាំងការបង្ការនិងអន្តរាគមន៍ក្រុម
ទំនើងអំពើហិង្សាក្នុងគ្រួសារនិងភ្នាក់ងារសេវាកម្មគ្មានផ្ទះសំបែង);

ឃ ។ កាសែតទូរទស្សន៍វិទ្យុទស្សនាវដ្តីផតវែស្តនិងសកម្មភាពសារព័ត៌មានដទៃទៀតរាប់បញ្ចូលទាំងការចតសម្លេងតាមឌីជីថលឬ
មាតិកាតាមអ៊ិនធើណែតដែលត្រូវបានផលិតដោយសមាជិកម្នាក់ឬច្រើននាក់នៃគ្រួសារតែមួយនៅក្នុងផ្ទះរបស់គ្រួសារនិង
ដោយគ្មានវត្តមានរាងកាយ មិនមែនជាសមាជិកគ្រួសារ។ តន្ត្រីខ្សែភាយយន្តនិងផលិតកម្មទូរទស្សន៍អាចនឹងដំណើរការឡើង
វិញយោងទៅតាម [តន្ត្រីភាពយន្តនិងពិធីសារទូរទស្សន៍](#) ដែលត្រូវបានកែប្រែពីពេលមួយទៅពេលមួយដែលភ្ជាប់មកជាមួយនូវ
ឧបសម្ព័ន្ធ ទ ការគ្រប់គ្រង។ បុគ្គលិកការិយាល័យនិងអ្នកគ្រប់គ្រងត្រូវតែប្រតិបត្តិតាម [ពិធីសារការិយាល័យការងារ](#) ដែលបាន
ធ្វើវិសោធនកម្មពី ពេលមួយទៅពេលមួយដែលភ្ជាប់ជាឧបសម្ព័ន្ធ ឆ;

ង ។ ស្ថានីយ៍ប្រេងឥន្ធនៈការផ្គត់ផ្គង់ស្វ័យប្រវត្តិកម្មប្រតិបត្តិការជួសជុលរថយន្តចល័តការលក់រថយន្តហាងជួសជុលរថយន្ត
ហាងជួសជុលកង់ការទាញកង់និងសេវាកម្មស្តារឡើងវិញនិងការចែកចាយពាក់ព័ន្ធការលក់ជួលជួលជួលជួលជួលជួលនិង
កន្លែងថែទាំ។

ច ។ ធនាគារសហជីវកម្មធនាគារស្ថាប័នហិរញ្ញវត្ថុនិងក្រុមហ៊ុនធានារ៉ាប់រង។

ឆ ។ ហាងលក់គ្រឿងសំអាង, បណ្តុះកូនស្ទូនច្បារ, ហាងផ្គត់ផ្គង់អគារ។

ជ ។ អ្នកបច្ចេកទេសអគ្គិសនីអគ្គិសនីការគ្រប់គ្រងសត្វល្អិតអាជីពអ្នកថែរក្សា អ្នកយាមគតិសេវាកម្មហត្ថកោសល្យអ្នកធ្វើបុណ្យនៅ ផ្ទះនិងអ្នកសម្លាប់សត្វសេវាកម្មផ្លាស់ទីលំនៅ។អ្នកតម្កើង HVAC ជាងឈើសេវាកម្មដាំបន្លែថែទាំដើមឈើអ្នកតម្កើងអ្នកថែស្ទូន អ្នកថែរក្សាទ្រព្យសម្បត្តិបុគ្គលិកសន្តិសុខឯកជននិងអ្នកផ្តល់សេវាផ្សេងទៀតដែលផ្តល់សេវាកម្មដើម្បីថែរក្សាសន្តិសុខសុវត្ថិ ភាពអនាម័យនិងប្រតិបត្តិការចាំបាច់ដល់ទ្រព្យសម្បត្តិនិងអាជីវកម្មសំខាន់ៗផ្សេងទៀត។;

ឈ ។ អាជីវកម្មផ្តល់សេវាកម្មធ្វើសំបុត្រនិងដឹកជញ្ជូនរួមទាំងប្រអប់ប្រែសណីយ៍។

ញ ។ ស្ថាប័នអប់រំ (រាប់បញ្ចូលទាំងសាលារដ្ឋនិងឯកជន K-១២ សាលារៀនមហាវិទ្យាល័យនិងសាកលវិទ្យាល័យ) ក្នុងគោលបំណង ជួយសម្រួលដល់ការរៀនសូត្រពីចម្ងាយការផ្តល់អាហារសម្រាប់ការជ្រើសរើសប្រអប់ប្រែសណីយ៍ប្រតិបត្តិការមូលដ្ឋានអប្បបរមាដែលត្រូវ បានអនុវត្ត។គ្មានអ្វីនៅក្នុងផ្នែកនេះនឹងរារាំងនិស្សិតពីការជ្រើសរើសសញ្ញាប័ត្រដោយការណាត់ជួបនោះទេដរាបណាការណាត់ ជួបគ្នាមិនតិចជាង ១០ នាទីការបិទបាំងមុខត្រូវបានពាក់ដោយនិយោជិកនិងនិស្សិតអំឡុងពេលជ្រើសរើសហើយរាល់វិធានការ វាស់វែងផ្នែករាងកាយយោងតាមផ្នែក ២២ បទបញ្ជានេះត្រូវបានគោរពតាម។

ដ ។ អ្នកបោកគក់អ្នកសម្អាតស្នូតនិងអ្នកផ្តល់សេវាកម្មបោកគក់។

ប ។ ភោជនីយដ្ឋាននិងកន្លែងអាហារផ្សេងទៀត។តំបន់បារនៅក្នុងទីតាំងអាហារនៅក្នុងផ្នែកនេះនឹងត្រូវបិទ។ ភោជនីយដ្ឋាននិង រង្គសាលដែលបម្រើអាហារអាចលក់ផលិតផលទីផ្សារ (ដូចជាផលិតផលទំនិញគុយទាវសាច់និងស៊ុត) ប្រសិនបើពួកគេផ្តល់ ជូននូវផលិតផលបែបនេះសម្រាប់ជ្រើសរើសប្រអប់ប្រែសណីយ៍ប្រតិបត្តិការ។ ភោជនីយដ្ឋាននឹងទទួលបានផលិតផលទីផ្សារសម្រាប់ អតិថិជន។ ភោជនីយដ្ឋានត្រូវបានហាមឃាត់មិនឱ្យផ្លាស់ប្តូរកន្លែងអង្គុយក្នុងផ្ទះឬក្រៅទៅក្នុងទីផ្សារ។ ភោជនីយដ្ឋាននឹង ដំណើរការស្របតាមឯកសារ [ពិធីសារអាហារពេលល្ងាចនៅភោជនីយដ្ឋាន](#)។ដូចដែលបានធ្វើវិសោធនកម្មម្តងហើយម្តងទៀត ភ្ជាប់ជាមួយឧបសម្ព័ន្ធ ជ ។ អ្នកលក់ចំណីអាហារចល័តដូចជាជានិយមនិងទំនិញនិងទេម្តូបអាហារត្រូវប្រតិបត្តិតាម[ពិធីសារអ្នក លក់ចំណីអាហារចល័ត](#)។ដូចបានកែប្រែពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធ ញ ។

ឈ ។ អាជីវកម្មដែលផ្គត់ផ្គង់ផលិតផលការិយាល័យឬកុំព្យូទ័រត្រូវការដោយមនុស្សដែលធ្វើការពីផ្ទះ។

មិនមែនផលិតកម្មការដឹកជញ្ជូនឬការចែកចាយអាជីវកម្មដែលដឹកជញ្ជូនទំនិញដឹកជញ្ជូនប្តូរការគាំទ្រខាងផ្នែក ដឹកជញ្ជូនដើម្បីដឹកជញ្ជូនគ្រឿងទេសម្តូបអាហារទំនិញឬសេវាកម្មដោយផ្ទាល់ទៅកន្លែងស្នាក់នៅអាជីវកម្មសំខាន់ប្រតិបត្តិការ សុខាភិបាលប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឬអាជីវកម្មដែលមានហានិភ័យទាប។

ណ ។ ក្រុមហ៊ុនអាកាសចរណ៍តាក់ស៊ីសេវាកម្មចែករំលែកជិះនិងអ្នកផ្តល់សេវាដឹកជញ្ជូនឯកជនផ្សេងទៀតដែលផ្តល់សេវាកម្មដឹក ជញ្ជូនចាំបាច់សម្រាប់សកម្មភាពនៃការរស់នៅប្រចាំថ្ងៃនិងគោលបំណងផ្សេងទៀតដែលត្រូវបានអនុញ្ញាតនៅក្នុងបទបញ្ជា នេះ។

ត ។ អាជីវកម្មដែលផ្គត់ផ្គង់ផលិតកម្មនិង / ឬផ្តល់សេវាកម្មចាំបាច់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងប្រតិបត្តិការសុខាភិបាល។

ថ ។ អាជីវកម្មដែលផ្គត់ផ្គង់អាជីវកម្មចាំបាច់ផ្សេងទៀតដោយមានការគាំទ្រឬផ្គត់ផ្គង់ចាំបាច់សម្រាប់ប្រតិបត្តិការ។

ទ ។ ការថែទាំតាមផ្ទះសម្រាប់មនុស្សវ័យចំណាស់មនុស្សពេញវ័យមនុស្សពិការឬកុមារ។

៨។ កន្លែងស្នាក់នៅនិងជម្រកសម្រាប់ប្រជាជនដែលជួបភាពគ្មានផ្ទះសំបែងមនុស្សវ័យចំណាស់។

ន។ សេវាកម្មវិជ្ជាជីវៈដូចជាសេវាកម្មច្បាប់ប្រាក់ឈ្នួលឬគណនេយ្យនៅពេលចាំបាច់ជួយក្នុងការអនុលោមតាមសកម្មភាពដែលបានកំណត់ដោយស្របច្បាប់និងការអនុញ្ញាតអធិការកិច្ចសាងសង់ផ្ទះនិងកត់ត្រាកម្មសិទ្ធិលើលំនៅដ្ឋានរួមទាំងអចលនទ្រព្យលំនៅដ្ឋាននិងពាណិជ្ជកម្មនិងអ្វីដែលកើតឡើងដោយចៃដន្យ។ ដែលបានផ្តល់ការតែងតាំងនោះនិងការមើលលំនៅដ្ឋានផ្សេងទៀតត្រូវតែកើតឡើងតែប្រសិនបើការមើលជាក់ស្តែងមិនអាចធ្វើទៅបានដោយការណាត់ជួបជាមួយអ្នកទស្សនាមិនលើសពីពីរនាក់ក្នុងពេលតែមួយដែលរស់នៅក្នុងក្រុមគ្រួសារតែមួយឬឯកតារស់នៅនិងបុគ្គលម្នាក់បង្ហាញអង្គភាព (លើកលែងតែការមកជួបផ្ទាល់ មិនត្រូវបានអនុញ្ញាតនៅពេលដែលអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅដ្ឋាននៅឡើយ) និងអនុវត្តតាមពិធីសារយថាភាពឆ្ងាយខាងរាងកាយ។

ប។ កន្លែងថែទាំកុមារតាមលទ្ធភាពដែលអាចធ្វើទៅបានកន្លែងថែទាំកុមារត្រូវប្រតិបត្តិតាមលក្ខខណ្ឌចាំបាច់ដូចខាងក្រោម

- i. សេវាថែទាំកុមារត្រូវតែត្រូវបានអនុវត្តជាក្រុមមានស្ថេរភាពចាប់ពី ១០ នាក់ឡើងទៅនិងមិនត្រូវលើសពីតម្រូវការដែលមាននៅក្នុងការណែនាំដែលចេញដោយក្រសួងសេវាកម្មរដ្ឋកាលីហ្វ័រញ៉ា (“ ស៊ីវិលភាព” មានន័យថាក្មេង ១០ នាក់ឬតិចជាងនេះស្ថិតក្នុងក្រុមតែមួយក្នុងមួយថ្ងៃ)
- ii. កុមារមិនត្រូវផ្លាស់ប្តូរពីក្រុមមួយទៅក្រុមមួយឡើយ។
- iii. ប្រសិនបើមានកុមារច្រើនជាងមួយ (១) ក្រុមត្រូវបានគេយកចិត្តទុកដាក់នៅតាមមណ្ឌលមួយ (១) ក្រុមនីមួយៗនឹងស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកមួយ។ ក្រុមមិនត្រូវលាយបញ្ចូលគ្នាឡើយ។ និង
- iv. អ្នកផ្តល់សេវាថែទាំកុមារត្រូវនៅតែជាមួយកុមារមួយក្រុម។
- v. លក្ខខណ្ឌផ្សេងៗដែលតម្រូវដោយក្រសួងសេវាកម្មសង្គមនៃរដ្ឋកាលីហ្វ័រញ៉ារកឃើញនៅទីនេះឬនៅ https://www.cdss.ca.gov/Portals/9/CCLD/PINs/2020/CCP/PIN_20-06-CCP.pdf

ផ។ សណ្ឋាគារម៉ូតែលជួលរួមគ្នានិងកន្លែងស្រដៀងគ្នា។

៧។ ការស្ថាបនាដែលរួមមានប្រតិបត្តិការត្រួតពិនិត្យនិងថែទាំទីតាំងសំណង់និងគម្រោងសាងសង់សម្រាប់សាងសង់អគារពាណិជ្ជកម្មការិយាល័យនិងអគារស្ថាប័នលំនៅដ្ឋានការប្រើប្រាស់ចម្រុះនិងសំណង់លំនៅដ្ឋាន។

៨។ អ្នកផលិតនិងលក់វាយក្រណាត់ឬក្រណាត់ដែលត្រូវបានផលិតជាឧបករណ៍ការពារផ្ទាល់ខ្លួនដូចជាគម្របមុខ។ អាជីវកម្មទាំងនេះអាចផ្តល់នូវផលិតផលរបស់ពួកគេដល់អ្នកទិញដោយការដឹកជញ្ជូនឬការជ្រើសរើសប៉ុន្តែមិនបានបើកចំហសម្រាប់សាធារណៈជនឡើយ។

១៧។ ការបិទបាំងមុខ” ឬ “ការបិទបាំងមុខ” មានន័យថាគម្របក្រណាត់ដែលគ្របលើចុងច្រមុះនិងមាត់ច្រមុះនិងមាត់។ គម្របមុខដែលតម្រូវដោយបទបញ្ជានេះមិនមែនជារបាំងសម្រាប់រ៉ែកាត់ឬឧបករណ៍ដកដង្ហើម N-៩៥ ទេ។ យោងតាមគោលការណ៍ណែនាំរបស់ CDC របាំងការពារនិងឧបករណ៍ដកដង្ហើម N-៩៥ គឺជាគ្រឿងផ្គត់ផ្គង់ចាំបាច់ដែលត្រូវបន្តប្រុងទុកសម្រាប់បុគ្គលិកថែទាំសុខភាពនិងអ្នកឆ្លើយតបខាងវេជ្ជសាស្ត្រដទៃទៀត។

បិទបាំងមុខមិនគួរប្រើជំនួសវិធានការដែលផ្អែកលើភស្តុតាងដើម្បីការពារការរាលដាល កូវីដ-១៩។ ការបិទបាំងមុខត្រូវបានប្រើបន្ថែមលើប៉ុន្តែមិនមែនជាកន្លែងនៃវិធានការណ៍ដែលមានមូលដ្ឋានលើភស្តុតាងផ្សេងទៀត (ឧទាហរណ៍ការឃ្នាតឆ្ងាយពីសង្គមការអនុវត្តន៍ការលាងដៃញឹកញាប់ជៀសវាងការប៉ះវត្ថុច្រមុះនិងមាត់របស់យើងដោយប្រើដៃមិនស្អាតជៀសវាងការនៅក្បែរអ្នកឈឺ) ។

១៨។ “ ហេដ្ឋារចនាសម្ព័ន្ធថាប្រចាំថ្ងៃ ” រួមបញ្ចូលប៉ុន្តែមិនត្រូវបានកំណត់ចំពោះ៖ សុខភាពសាធារណៈសំណង់ការងារសាធារណៈ; ប្រតិបត្តិការ អាកាសយានដ្ឋាន; ប្រតិបត្តិការកំពង់ផែ; ទឹក; លូ; ខ្សែស្នូល; អគ្គិសនី; ការចម្រាញ់និងទាញយកប្រេង; ផ្លូវនិងមហាវិថី។ ប្រតិបត្តិការរបស់រដ្ឋាភិបាល។ មធ្យោបាយធ្វើដំណើរសាធារណៈការប្រមូលនិងការយកចេញនូវសំណល់រឹង។ សេវាសង្គ្រោះបន្ទាន់ការគ្រប់គ្រងទឹកជំនន់និងការ ការពារទីជម្រាលប្រព័ន្ធអ៊ីនធឺណេតនិងទូរគមនាគមន៍(រួមទាំងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធសកលជាតិនិងមូលដ្ឋានសំខាន់ៗសម្រាប់សេវា កម្មកុំព្យូទ័រ)ហេដ្ឋារចនាសម្ព័ន្ធអាជីវកម្មការទំនាក់ទំនងនិងសេវាកម្មផ្នែកលើគេហទំព័រ) និងក្រុមហ៊ុនផលិតកម្មនិងការចែកចាយយល់ថាជា ផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធដែលបានផ្តល់ឱ្យពួកគេអនុវត្តសេវាកម្មទាំងនោះឬដែលដំណើរការដោយអនុលោមតាម វិធានការណ៍វាស់វែងផ្នែករាងកាយក្នុងកម្រិតជាក់ស្តែង។

១៩។ “ ប្រតិបត្តិការថែទាំសុខភាព ” រួមបញ្ចូលប៉ុន្តែមិនត្រូវបានកំណត់ចំពោះ៖ មន្ទីរពេទ្យគ្លីនិកមន្ទីរពិសោធន៍ពេទ្យធ្មេញអ្នកឯកទេសខាងភ្នែកឱសថស្ថានឱសថព្យាបាលរោគនិងគ្រូពេទ្យឯកទេសខាងព្យាបាល។ ក្រុមហ៊ុនឱសថនិងជីវបច្ចេកវិទ្យា កន្លែងផ្តល់សេវាថែទាំសុខភាព ដែលមានការអនុញ្ញាតអ្នកផ្គត់ផ្គង់សុខភាពអ្នកផ្តល់សេវាថែទាំសុខភាពតាមផ្ទះអ្នកផ្តល់សេវាសុខភាពផ្លូវចិត្តឬអាកប្បកិរិយា; អ្នកផ្តល់សេវា ព្យាបាលគ្រឿងស្រវឹងនិងគ្រឿងញៀន ផ្នែកវេជ្ជសាស្ត្រកញ្ឆាដែលមានអាជ្ញាប័ណ្ណរដ្ឋនិងមូលដ្ឋានដែលត្រូវការទាំងអស់។ ក្រុមហ៊ុន ស្រាវជ្រាវវេជ្ជសាស្ត្រឬវិទ្យាសាស្ត្រឬសេវាកម្មថែទាំសុខភាពដែលជាប់ទាក់ទងនឹង / ឬជំនួយណាមួយ; ក្រុមហ៊ុនផលិតកម្មចែកចាយនិង សេវាកម្មឧបករណ៍វេជ្ជសាស្ត្ររោគវិនិច្ឆ័យនិងឧបករណ៍ (រួមទាំងឧបករណ៍ការពារផ្ទាល់ខ្លួន); ការថែទាំសុខភាព និងការថែទាំសុខភាព ទាំងអស់ដែលបានផ្តល់ទៅឱ្យសត្វ។ បទបញ្ជានេះមិនអនុវត្តចំពោះអាជីវកម្មដែលផ្តល់ការផ្គត់ផ្គង់ឬសេវាកម្មដែលចាត់ទុកថា ជាផ្នែកសំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ដល់ប្រតិបត្តិការសុខាភិបាល។ ការលើកលែងនេះត្រូវបានបកស្រាយយ៉ាងទូលំទូលាយដើម្បីជៀស វាងផលប៉ះពាល់ណាមួយចំពោះការផ្តល់សេវាថែទាំសុខភាពដែលបានកំណត់យ៉ាងទូលំទូលាយ។ ប្រតិបត្តិការថែទាំសុខភាពមិនរាប់ បញ្ចូលកាយសម្បទានិងកាយសម្បទាហាត់ប្រាណនិងកន្លែងហាត់ប្រាណឬកន្លែងហ្វឹកហាត់ស្រដៀងគ្នាទេ។ ក្នុងការធ្វើការងារស្ម័គ្រចិត្ត នៅឬទទួលបានសេវាពីប្រតិបត្តិការសុខភាពបុគ្គលម្នាក់ៗត្រូវតែគោរពតាមវិធានការវាស់វែងផ្នែករាងកាយជាក់លាក់និងការណែនាំអំពី ការឆ្លងមេរោគសំរាប់កន្លែងព្យាបាលដែលមិនមែនជាគ្លីនិក។

២០។ “ វិធានការវាស់វែងរាងកាយ ” មានន័យថា (១) ថែរក្សាចម្ងាយរាងកាយយ៉ាងតិច ៦ ហ្វីតពីបុគ្គលដទៃទៀតសូម្បីតែពេលពាក់ស្រោមមុខក៏ ដោយ។ (២) ចូលរួមសកម្មភាពក្រៅផ្ទះជំនួសឱ្យក្នុងផ្ទះពេលណាដែលអាចធ្វើទៅបាន (៣) លាងដៃជាមួយសាប៊ូនិងទឹកយ៉ាងហោច ណាស់ ២០ វិនាទីឬប្រើទឹកអនាម័យដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយឱ្យបានញឹកញាប់បំផុតតាមដែលអាចធ្វើ ទៅបាន។ (៤) គ្របដណ្តប់ក្នុងកញ្ចក់ (ចូលដៃអារកែងដៃឬជាលិកាមិនមែនដៃទេ); (៥) សម្អាតនិងរមាបមកលើផ្ទៃដែលប៉ះខ្ពស់។ (៦) ជៀសវាងការចាប់ដៃគ្នា (៧) ជៀសវាងរាល់ការទំនាក់ទំនងសង្គមនៅខាងក្រៅគ្រួសារពេលឈឺគ្រុនឬក្អក; និង (៨) ពាក់ស្រោមមុខ ដោយអនុលោមទៅតាមផ្នែកទី ៤ (ម៉ោង) នៃបទបញ្ជានេះ។

ហេតុផលសម្រាប់បទបញ្ជា

២១។ បទបញ្ជានេះធ្វើវិសោធនកម្មនិងជំនួសបទបញ្ជាដែលបានចេញផ្សាយនៅថ្ងៃទី មិថុនា ១២ឆ្នាំ ២០២០ (ការបញ្ជាទិញជាមុន) ។ បទបញ្ជា នេះក៏ធ្វើវិសោធនកម្មបញ្ជាក់និងបន្តលក្ខខណ្ឌមួយចំនួននៃដីកាបញ្ជាទិញជាមុនដើម្បីធានាបាននូវការឃ្លាតឆ្ងាយពីរាងកាយនិងទំនាក់ ទំនងរវាងមនុស្សម្នាក់និងមនុស្សម្នាក់គឺមានកំណត់ដើម្បីកាត់បន្ថយអត្រានៃការបញ្ជូន កូវីដ-១៩ ។ ដោយមើលឃើញពីវឌ្ឍនភាពដែល សម្រេចបានក្នុងការបន្ថយល្បឿននៃការរាលដាល កូវីដ-១៩ នៅក្នុងទីក្រុងបទបញ្ជានេះអនុញ្ញាតឱ្យមានការបើកអាជីវកម្មជាក់លាក់តាម លក្ខខណ្ឌហើយត្រូវគោរពតាមលក្ខខណ្ឌដែលបានបញ្ជាក់និងការប្រុងប្រយ័ត្នសុវត្ថិភាពដើម្បីកាត់បន្ថយហានិភ័យទាក់ទងនឹងការបញ្ជូន កូវីដ-១៩។ ការបន្តសកម្មភាពបន្តិចម្តង ៗ និងវាស់វែងនេះត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងបរិមាណរយៈពេលនិងអាំងតង់ស៊ីតេនៃការ ទំនាក់ទំនងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយធានាការបន្តចម្ងាយរាងកាយនិងការប្រកាន់ខ្ជាប់នូវការត្រួតពិនិត្យការឆ្លងមេរោគផ្សេង ទៀតចំពោះពិធីសារការពារការកើនឡើងនៃ កូវីដ-១៩ នៅក្នុងទីក្រុង។ ដូចដែលបានផ្តល់ជូនបន្ថែមនៅក្នុងផ្នែកទី ២៦ ខាងក្រោមមន្ត្រីសុខាភិបាលនឹងបន្តតាមដានហានិភ័យនៃសកម្មភាពនិងអាជីវកម្មដែលត្រូវបានអនុញ្ញាតក្រោមបទបញ្ជានេះដោយផ្អែកលើស្ថានភាព កូវីដ-

១៩ (ដែលបានកំណត់នៅក្នុងផ្នែកទី ២៦) និងទិន្នន័យផ្សេងទៀតហើយប្រសិនបើលក្ខខណ្ឌគាំទ្រ ធ្វើដូច្នោះបន្ថែមទៅក្នុងបញ្ជីអាជីវកម្ម និងសកម្មភាពដែលត្រូវបានអនុញ្ញាតដោយមានការកែប្រែ។ មន្ត្រីសុខាភិបាលនឹងវាយតម្លៃសកម្មភាពដែលត្រូវបានអនុញ្ញាតដោយបទបញ្ជានេះជាប្រចាំហើយកំណត់ថាតើបទបញ្ជានេះត្រូវការកែប្រែ (រួមបញ្ចូលដោយមិនកំណត់ការដាក់កម្រិតបណ្តោះអាសន្នឬហាមឃាត់) ប្រសិនបើហានិភ័យសុខភាពសាធារណៈដែលទាក់ទងនឹង កូវីដ-១៩ កើនឡើងនាពេលអនាគត។

២២។ ចេតនារបស់បទបញ្ជានេះគឺដើម្បីបន្តធានាថាអ្នករស់នៅទីក្រុងអាចស្នាក់នៅបានច្រើនតាមតែអាចធ្វើទៅបាននិងដើម្បីកំណត់ទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកផ្សេងទៀតនៅខាងក្រៅផ្ទះរបស់ពួកគេទាំងក្នុងនិងក្រៅផ្ទះ។ បទបញ្ជានេះអនុញ្ញាតឱ្យមានអាជីវកម្មនិងសកម្មភាពមួយចំនួនមានកំណត់ឡើងវិញខណៈដែលមន្ត្រីសុខាភិបាលបន្តវាយតម្លៃពីការចម្លងនិងភាពធ្ងន់ធ្ងរនៃគ្លីនិក កូវីដ-១៩ និងសូចនាករតាមដានដែលមានចែងក្នុងផ្នែកទី ២៦។ ភ័ស្តុតាងបង្ហាញថានៅថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០យ៉ាងហោចណាស់មាន ១.៨៥៧ នាក់បានបង្ហាញថាការរីកត្បិតលើការចល័តនិងការឃ្លាតឆ្ងាយពីរាងកាយដែលកំណត់ដោយបទបញ្ជាសុខភាពរបស់មន្ត្រីសុខាភិបាលឡុងប៊ិច (ការបញ្ជាទិញជាមុន) មន្ត្រីសុខាភិបាលនឹងបន្តតាមដានសូចនាករ កូវីដ-១៩ ដើម្បីកំណត់ថាតើការកែប្រែបទបញ្ជានេះ ត្រូវបានធានាដោយផ្អែកលើ (១) វឌ្ឍនភាពលើសូចនាករ កូវីដ-១៩ ។(២) ការវិវឌ្ឍន៍នៃវិធីសាស្ត្ររោគរាតត្បាតនិងរោគវិនិច្ឆ័យសម្រាប់ការតាមដានការធ្វើរោគវិនិច្ឆ័យការព្យាបាលឬការធ្វើតេស្ត កូវីដ-១៩ និង (៣) ការយល់ដឹងផ្នែកវិទ្យាសាស្ត្រអំពីសក្តានុពលនៃការបញ្ជូននិងផលប៉ះពាល់ខាងវេជ្ជសាស្ត្រនៃបរាស់អាជីវកម្មកូវីដ-១៩ដែលកំពុងប្រតិបត្តិការដោយផ្ទាល់ក្រោមបទបញ្ជានេះដើម្បីរៀបចំដាក់ប្រកាសនិងអនុវត្តវិធីសាស្ត្រដែលស្ថិតនៅឆ្ងាយពីរាងកាយឬវិធីសាស្ត្រជាក់លាក់នៃឧស្សាហកម្មដែលចេញដោយទីក្រុងតាមតម្រូវការនីមួយៗ កន្លែងដែលពួកគេរក្សាប្រតិបត្តិការ។

២៣។ បទបញ្ជានេះផ្អែកលើភ័ស្តុតាងវិទ្យាសាស្ត្រនិងការអនុវត្តន៍ល្អបំផុតដែលត្រូវបានគេស្គាល់និងអាចរកបានដើម្បីការពារសមាជិកសាធារណៈពីហានិភ័យដែលអាចជៀសផុតពីជំងឺធ្ងន់ធ្ងរនិងការស្លាប់ដែលបណ្តាលមកពីការរាលដាល កូវីដ-១៩ ក៏ដូចជាការពារប្រព័ន្ធសុខាភិបាលពី ការកើនឡើងនៃករណីចូលបន្ទប់បន្ទាន់និងមន្ទីរពេទ្យ។ ចេតនានៃបទបញ្ជានេះគឺដើម្បីធានាថាចំនួនមនុស្សអតិបរមានៅតែមាននៅក្នុងកន្លែងស្នាក់នៅរបស់ពួកគេដល់កម្រិតអតិបរមាដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ការរីករាលដាលនៃ កូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់លើការផ្តល់សេវាថែទាំសុខភាពសំខាន់ៗដល់អ្នកដែលត្រូវការ។ ដើម្បីការពារប្រព័ន្ធថែទាំសុខភាពពីការកើនឡើងនៃករណីទៅបន្ទប់សង្គ្រោះបន្ទាន់និងមន្ទីរពេទ្យ។ បទបញ្ជានេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ CDC ដើម្បីបង្កើតវិធានការវាស់វែងរាងកាយដែលកាន់តែតឹងរឹងនិងចាំបាច់ដើម្បីកាត់បន្ថយការបញ្ជូនសហគមន៍ កូវីដ-១៩ ។

២៤។ បទបញ្ជានេះត្រូវបានចេញដោយផ្អែកលើភ័ស្តុតាងនៃការបញ្ជូនសហគមន៍បន្តផ្ទាល់នៃប្រព័ន្ធអាយ។ កូវីដ-១៩ នៅក្នុងទីក្រុង។ ការបន្តភាពមិនប្រាកដប្រជាទាក់ទងនឹងកំរិតនៃការបញ្ជូនអសមកាលមិនមានការការពារ។ ភ័ស្តុតាងវិទ្យាសាស្ត្រនិងការអនុវត្តល្អបំផុតទាក់ទងនឹងវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតដើម្បីបន្ថយការចម្លងនៃជំងឺឆ្លងជាទូទៅនិងកូវីដ-១៩ ជាពិសេស។ ភ័ស្តុតាងដែលបញ្ជាក់ថាអាយុស្ថានភាពសុខភាពនិងផ្នែកសំខាន់នៃប្រជាជនទីក្រុងធ្វើឱ្យមានហានិភ័យនៃផលវិបាកសុខភាពធ្ងន់ធ្ងររួមទាំងការស្លាប់ពីកូវីដ-១៩ ។ និងភ័ស្តុតាងបន្ថែមទៀតដែលអ្នកផ្សេងទៀតរួមទាំងមនុស្សវ័យក្មេងនិងមនុស្សដែលមានសុខភាពល្អក៏ប្រឈមនឹងហានិភ័យធ្ងន់ធ្ងរដែរ។ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមនុស្សទូទៅដែលត្រូវនេះជាការរាតត្បាតរាតត្បាតនេះបើយោងតាមអង្គការសុខភាពពិភពលោកមានភាពអាសន្នផ្នែកសុខភាពសាធារណៈនៅទូទាំងទីក្រុង។ ធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរបុគ្គលមួយចំនួនដែលឆ្លងវីរុសដែលបង្កឱ្យមានជម្ងឺ កូវីដ-១៩ មិនមានរោគសញ្ញាឬមានរោគសញ្ញាស្រាលដែលមានន័យថាពួកគេប្រហែលជាមិនដឹងថាពួកគេផ្ទុកវីរុសហើយបញ្ជូនវាទៅអ្នកដទៃ។ លើសពីនេះទៀតភ័ស្តុតាងបង្ហាញថាវីរុសអាចរស់បានរាប់ម៉ោងទៅមួយថ្ងៃនៅលើផ្ទៃហើយត្រូវបានចម្លងដោយប្រយោលរវាងមនុស្សម្នាក់ៗ។ ដោយសារតែសូម្បីតែមនុស្សដែលមិនមានរោគសញ្ញាអាចចម្លងការឆ្លងបានហើយដោយសារតែភ័ស្តុតាងបង្ហាញថាការឆ្លងរាលដាលយ៉ាងងាយស្រួលការប្រមូលផ្តុំនិងអន្តរកម្មរវាងបុគ្គលដោយផ្ទាល់ឬដោយប្រយោលអាចបណ្តាលឱ្យមានការចម្លងវីរុសដែលអាចការពារបាន។

២៥។ ភ័ស្តុតាងបង្ហាញថាវិធីខិតខំប្រឹងប្រែងរួមដែលបានធ្វើឡើងទាក់ទងនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈនេះបានធ្វើឱ្យយុទ្ធសាស្ត្រវីរុសប៉ុន្តែភាពអាសន្ននិងហានិភ័យចំពោះសុខភាពសាធារណៈនៅតែមានសារៈសំខាន់។ បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងការពារដើម្បីការពារ

និងមិនមានការព្យាបាលជាក់លាក់សម្រាប់កូវីដ-១៩ ។ គិតត្រឹមថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០ យ៉ាងហោចណាស់មានករណីឆ្លងមេរោគ អេដអាយអាយ ២។៨៨៨ ករណីនិងមានអ្នកស្លាប់ចំនួន ១១៦ នាក់នៅទីក្រុងឡុងប៊ិច។ ចំនួនករណីកើនឡើងជាបន្តបន្ទាប់នៅតែកើន ឡើងទោះបីជាអត្រានៃការកើនឡើងបានថយចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដែលឈានដល់ការចេញដីកានេះក៏ដោយ។ ភ័ស្តុតាងបង្ហាញ ថាការដាក់កម្រិតលើតម្រូវការចល័តនិងភាពខុសគ្នានៃរាងកាយដែលបានកំណត់ដោយបទបញ្ជាសុខភាពរបស់មន្ត្រីសុខភាពឡុងប៊ិច (ការ បញ្ជាទិញជាមុន) កំពុងបន្ថយអត្រានៃការកើនឡើងនៃការបញ្ជូនសហគមន៍និងករណីដែលបានបញ្ជាក់ដោយការកំណត់អន្តរកម្មក្នុង ចំណោមប្រជាជនស្របតាមភស្តុតាងវិទ្យាសាស្ត្រនៃ ប្រសិទ្ធភាពនៃវិធានការណ៍ស្រដៀងគ្នានៅក្នុងផ្នែកផ្សេងទៀតនៃប្រទេសនិងពិភពលោក ។

២៦។ ស្របតាមមន្ត្រីសុខភាពសាធារណៈរដ្ឋមន្ត្រីសុខាភិបាលទីក្រុងឡុងប៊ិចកំពុងត្រួតពិនិត្យស្ថានភាពសំខាន់ៗមួយចំនួន ("ស្ថានភាព កូវីដ- ១៩") នៅក្នុងទីក្រុង។ វឌ្ឍនភាពលើស្ថានភាព កូវីដ-១៩មួយចំនួនដែលទាក់ទងជាពិសេសការប្រើប្រាស់និងសមត្ថភាពមន្ទីរពេទ្យធ្វើឱ្យ វាសមស្របនៅពេលនេះដើម្បីបន្ថយការរីកបន្តនិងជាក់លាក់ដែលបានកំណត់ដោយបទបញ្ជាជាមុន។ ទោះជាយ៉ាងណាក៏ដោយអត្រា ប្រេវ៉ាឡង់នៃវីរុសដែលបណ្តាលឱ្យ កូវីដ-១៩ តម្រូវឱ្យមានការរឹតបន្តឹងផ្សេងទៀតដើម្បីបន្ត។ សកម្មភាពនិងប្រតិបត្តិការអាជីវកម្មដែលត្រូវ បានអនុញ្ញាតត្រូវធ្វើឡើងស្របតាមវិធានពិធីវាស់វែងផ្នែករាងកាយនិងចម្ងាយដែលត្រូវការនិងពិធីការត្រួតពិនិត្យការឆ្លងផ្សេងៗដែលបញ្ហា ដោយមន្ត្រីសុខាភិបាល។ មន្ត្រីសុខាភិបាលនឹងបន្តត្រួតពិនិត្យស្ថានភាព កូវីដ-១៩ដើម្បីកំណត់ថាតើការកែប្រែបទបញ្ជានេះត្រូវបានធានា ដោយផ្នែកលើ (១) វឌ្ឍនភាពលើស្ថានភាព កូវីដ-១៩; (២) ការវិវត្តនៃវិធីសាស្ត្ររោគរាតត្បាតនិងរោគវិនិច្ឆ័យសម្រាប់ការតាមដានការធ្វើ រោគវិនិច្ឆ័យការព្យាបាលឬការធ្វើតេស្តសម្រាប់ កូវីដ-១៩; និង (៣) ការយល់ដឹងផ្នែកវិទ្យាសាស្ត្រអំពីសក្តានុពលនៃការបញ្ជូននិងផលប៉ះ ពាល់ខាងវេជ្ជសាស្ត្រ កូវីដ-១៩ ។ ស្ថានភាពទាំងនោះរួមមានប៉ុន្តែមិនត្រូវបានកំណត់ចំពោះ៖

ក។ និន្នាការនៃចំនួនករណីថ្មី កូវីដ-១៩ អត្រានៃមន្ទីរពេទ្យនិងអត្រាមរណភាព។

ខ។ សមត្ថភាពរបស់មន្ទីរពេទ្យនិងប្រព័ន្ធចែទាំសុខភាពក្នុងទីក្រុងរួមមានគ្រែចែទាំស្រួចគ្រែឯកតាចែទាំច្រើននិងបំពង់ខ្យល់ដើម្បី ផ្តល់ការចែទាំដល់អ្នកជំងឺ កូវីដ-១៩ និងអ្នកជំងឺដទៃទៀតដែលមានស្រាប់និងសមត្ថភាពក្នុងការកើនឡើងជាមួយនឹងការ កើនឡើង កូវីដ-១៩ ករណី។

គ។ ការផ្គត់ផ្គង់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPA) មានសម្រាប់បុគ្គលិកមន្ទីរពេទ្យបុគ្គលិកចែទាំនិងអ្នកផ្តល់សេវាចែទាំសុខ ភាពនិងបុគ្គលិកផ្សេងទៀតដែលត្រូវការ PPA ដើម្បីឆ្លើយតបនិងព្យាបាលអ្នកជម្ងឺ កូវីដ-១៩និងអ្នកជំងឺដទៃទៀត ដោយសុវត្ថិភាព។

ឃ។ សមត្ថភាពនិងសមត្ថភាពក្នុងការសាកល្បងមនុស្សយ៉ាងឆាប់រហ័សនិងត្រឹមត្រូវដើម្បីកំណត់ថាតើបុគ្គលម្នាក់ៗមាន លក្ខណៈវិជ្ជមាន កូវីដ-១៩ ជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះឬកន្លែងដែលមានហានិភ័យខ្ពស់ឬមុខ របរនិងដើម្បីកំណត់និងវាយតម្លៃការផ្ទុះឡើង។

ង។ សមត្ថភាពក្នុងការស៊ើបអង្កេតករណីនិងការទាក់ទងសម្រាប់បរិមាណនៃករណីនាពេលអនាគតនិងទំនាក់ទំនងដែល ទាក់ទងការបំបែកករណីដែលបានបញ្ជាក់និងការដាក់មនុស្សដាច់ពីគ្នាដែលមានទំនាក់ទំនងជាមួយករណីដែលបាន បញ្ជាក់។

២៧។ វីរុសដែលបណ្តាលឱ្យ កូវីដ-១៩ អាចឆ្លងបានយ៉ាងងាយតាមរយៈការទំនាក់ទំនងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ហានិភ័យនៃការឆ្លង នេះត្រូវបានកើនឡើងនៅពេលដែលមនុស្សនៅជិតៗ រាល់ការប្រមូលផ្តុំទាំងអស់និងបង្កជាជាការកើនឡើងហានិភ័យសម្រាប់ការបញ្ជូន សហគមន៍ កូវីដ-១៩ ហើយដូច្នេះគឺជាហានិភ័យយ៉ាងខ្លាំងដល់សុខភាពសាធារណៈ។ ក្នុងករណីដែលគ្មានការចាក់ថ្នាំបង្ការរោគឬការ ព្យាបាលជាក់លាក់សម្រាប់ កូវីដ-១៩ ការឃ្លាតឆ្ងាយពីរាងកាយគឺចាំបាច់ដើម្បីការពារជំងឺនេះ។ ការបង្កើនចម្ងាយរាងកាយបង្កើនការ

ការពារកម្មករនិងការហាមឃាត់ព្រឹត្តិការណ៍និងការប្រមូលផ្តុំមានគោលបំណងដើម្បីបន្ថយការបញ្ជូន កូវីដ-១៩ ។ ដូច្នោះហើយដើម្បី កាត់បន្ថយការបញ្ជូនសហគមន៍ កូវីដ-១៩ មន្ត្រីសុខាភិបាលបានបញ្ជាឱ្យហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ព្រឹត្តិការណ៍និងការជួប ជុំនានាការបន្តបិទនូវទ្រព្យសម្បត្តិនិងជំនួញពាណិជ្ជកម្មមួយចំនួននិងកន្លែងកម្សាន្តមួយចំនួនដែលបង្ហាញពីហានិភ័យខ្ពស់នៃការឆ្លង កូវីដ-១៩ ដោយសារមានការប្រាស្រ័យទាក់ទងពីមនុស្សម្នាក់ទៅម្នាក់ទៀតយ៉ាងយូរនិងយូរអង្វែងនិងរាល់អាជីវកម្មទាំងអស់ដែលធ្វើ ប្រតិបត្តិការដោយផ្ទាល់នៅក្រោមដីកានេះដើម្បីរៀបចំដាក់ប្រកាសនិងអនុវត្តវិធានសុខាភិបាលយូរអង្វែងនិងរាល់អាជីវកម្មទាំងអស់ដែលធ្វើ ខស្សាហកម្មដែលចេញដោយទីក្រុងតាមតម្រូវការនៅតាមកន្លែងនីមួយៗ។ ដែលពួកគេរក្សាប្រតិបត្តិការ។

២៨។ ភ័ស្តុតាងវិទ្យាសាស្ត្របង្ហាញថាក្នុងដំណាក់កាលអាសន្ននេះវានៅតែចាំបាច់ក្នុងការបន្តការចម្លងមេរោគយឺតដើម្បីជួយ (ក) ការពារជន ងាយរងគ្រោះបំផុត។ (ខ) រារាំងប្រព័ន្ធចែកចាយសុខភាពពីការជ្រុលហួសហេតុ។ (គ) ការពារស្ថានភាពសុខភាពរ៉ាំរ៉ៃរយៈពេលវែងដូចជា ជំងឺសរសៃឈាមបេះដូងតំរង់នោមនិងការខូចខាតផ្លូវដង្ហើមនិងការបាត់បង់អវយវៈពីការកកឈាម; និង (ឃ) ការពារការស្លាប់។ ការ បន្តបញ្ជាទិញជាមុនគឺចាំបាច់ដើម្បីបន្ថយការរីករាលដាលនៃជំងឺ កូវីដ-១៩ដោយរក្សាបាននូវការចែកចាយសុខភាពដែលមានកំរិតនិង មានកម្រិតនៅក្នុងទីក្រុងនិងឈានទៅមុខដល់ចំណុចមួយនៃភាពអាសន្នសុខភាពសាធារណៈដែលការឆ្លងអាចត្រូវបានគ្រប់គ្រង។ ទន្ទឹមនឹងនេះចាប់តាំងពីការបញ្ជាទិញជាមុនត្រូវបានចេញក្រុងបានបន្តធ្វើឱ្យមានការរីកចម្រើនក្នុងការពង្រីកសមត្ថភាពប្រព័ន្ធសុខាភិ បាលនិងធនធានថែទាំសុខភាពនិងក្នុងការបញ្ជូនសហគមន៍យឺតទៅ កូវីដ-១៩។ យោងតាមវិទ្យាសាស្ត្រនៃសុខភាពទាំងនេះនិងត្រូវ បន្តតាមដាននិងការឆ្លើយតបផ្នែកលើសុខភាពសាធារណៈដែលមានសក្តានុពលបន្ថែមលើអ្នកដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិ ការក្រោមបទបញ្ជាជាមុនវាសមស្របនៅពេលនេះដើម្បីចាប់ផ្តើមអនុញ្ញាតឱ្យមានប្រតិបត្តិការអាជីវកម្មជាក់លាក់និងសកម្មភាពកម្សា ង។ អាជីវកម្មទាំងនេះត្រូវបានកំណត់ដោយផ្អែកលើការពិចារណាទាក់ទងនឹងសុខភាពនិងកត្តាហានិភ័យនៃការបញ្ជូនដែលរួមមាន ប៉ុន្តែរាំងតង់ស៊ីតេនិងបរិមាណនៃទំនាក់ទំនងនិងសមត្ថភាពក្នុងការកាត់បន្ថយហានិភ័យនៃការបញ្ជូនដែលទាក់ទងនឹងប្រតិបត្តិការ។

២៩។ ការបន្តសកម្មភាពអាទិភាពនិងសកម្មភាពកំសាន្ត។ ការបញ្ជាទិញនេះក៏ត្រូវបានចេញផងដែរតាមបទបញ្ជារបស់មន្ត្រីសុខភាពសា ធារណៈរបស់រដ្ឋថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២០ ("បទបញ្ជាទីជម្រករបស់រដ្ឋ") ដែលកំណត់ការរឹតបន្តឹងជាមូលដ្ឋានលើសកម្មភាព អាជីវកម្មមិនមែនជាលំនៅដ្ឋាន។ មានប្រសិទ្ធិភាពរហូតដល់មានសេចក្តីជូនដំណឹងបន្ថែមដូចជាបទបញ្ជាប្រតិបត្តិលេខ ១៩ - ២០២០ របស់អភិបាលខេត្តដែលដឹកនាំអ្នកស្រុកកាលីហ្វ័រញ៉ាឱ្យអនុវត្តតាមបទបញ្ជាជម្រករបស់រដ្ឋ។ បទបញ្ជាប្រតិបត្តិថ្ងៃទី ៤ ខែ ឧសភាឆ្នាំ ២០២០ ដែលចេញដោយអភិបាល Newsom និងថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២០ នៃបទបញ្ជារបស់មន្ត្រីសុខភាពសាធារ ណៈរបស់រដ្ឋអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញប្រសិនបើមន្ត្រីសុខភាពក្នុងតំបន់ជឿថាលក្ខខណ្ឌនៅក្នុងដែន សមត្ថកិច្ចនោះធានាវាប៉ុន្តែត្រូវទទួលស្គាល់អាជ្ញាធរមូលដ្ឋានមន្ត្រីសុខាភិបាលដើម្បីបង្កើតនិងអនុវត្តវិធានការសុខភាពសាធារណៈ នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនដែលតឹងរឹងជាងការអនុវត្តដោយមន្ត្រីសុខភាពសាធារណៈរដ្ឋ។ ដូចគ្នានេះផងដែររបបបទបញ្ជានេះចែង អំពីការរឹតបន្តឹងបន្ថែមលើការធ្វើដំណើរដែលមិនទាក់ទងនឹងការងារដែលមិនមាននៅក្នុងបទបញ្ជាទីជម្រករបស់រដ្ឋ។ ដាក់ចេញនូវ តម្រូវការចម្ងាយឆ្ងាយផ្នែករាងកាយសម្រាប់បុគ្គលទាំងអស់នៅក្នុងទីក្រុងនៅពេលដែលចូលរួមសកម្មភាពខាងក្រៅកន្លែងស្នាក់នៅ របស់ពួកគេ។ និងបន្ថែមយន្តការមួយដើម្បីធានាថារាល់អាជីវកម្មទាំងអស់ដែលមានគ្រឿងបរិក្ខារដែលត្រូវបានអនុញ្ញាតឱ្យធ្វើ ប្រតិបត្តិការក្រោមបទបញ្ជាអនុលោមតាមតម្រូវការផ្នែករាងកាយសម្បទា។

លក្ខខណ្ឌបន្ថែម

៣០។ អ្នកតំណាងដែលមានការអនុញ្ញាតឱ្យប្រើប្រាស់កញ្ចប់ទីក្រុងដែលផ្តល់ការអនុញ្ញាតដោយទីក្រុងក្នុងការចែកចាយថ្នាំជក់អាចផ្តល់ នូវសេវាកម្មវិស័យកាតាមចិញ្ចើមផ្លូវក្រោមលក្ខខណ្ឌដូចខាងក្រោមនេះ៖

ក ។ អតិថិជនត្រូវតែដាក់ឯកសារបញ្ជាក់ពីអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពដែលចេញដោយរដ្ឋាភិបាលមុនពេលចាប់ យកផ្លូវកោង។

ខ ។ នៅពេលទៅទទួលយកការចែកចាយត្រូវតែបញ្ជាក់ថាការកំណត់អត្តសញ្ញាណអតិថិជនគឺជាមនុស្សតែមួយដែលបានបញ្ជាទិញភ័ក្តិអាប់ដោយឆ្លងកាត់អត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល។

គ ។ ផលិតផលត្រូវតែប្រគល់ជូនអតិថិជនក្នុងការវេចខ្ចប់ស្រអាប់។

ឃ ។ បុគ្គលិកសន្តិសុខដែលមានឯកសណ្ឋាននិងមានការអនុញ្ញាតត្រូវតែមានវត្តមានក្នុងកំឡុងពេលដែលចាប់យកតាមចិញ្ចើមផ្លូវប្រតិបត្តិការ។

ង ។ រាល់បទបញ្ញត្តិនិងបទបញ្ជាស្របច្បាប់នានាដែលមាននៅក្នុងមូលដ្ឋាននិងរដ្ឋនិងក្នុងរដ្ឋត្រូវបានគោរព។

ច ។ អ្នកគ្រប់គ្រងទីក្រុងត្រូវបានអនុញ្ញាតឱ្យចេញច្បាប់និងគោលនយោបាយសមហេតុផលដើម្បីរឹតបន្តឹងសកម្មភាពជ្រើសរើសយកតាមចិញ្ចើមផ្លូវ

៣១ ។ បទបញ្ញត្តិទាំងអស់ណាមួយក្នុងទីក្រុងទាំងអស់ដែលគ្រប់គ្រងការលក់ភេសជ្ជៈមានជាតិស្រាត្រូវបានកែប្រែដើម្បីអនុញ្ញាត៖

ក ។ ភោជនីយដ្ឋាននិងរង្គសាលដែលរៀបចំនិងបម្រើអាហារសម្រាប់ការប្រើប្រាស់នៅខាងក្រៅកន្លែងដើម្បីលក់ភេសជ្ជៈមានជាតិស្រាមួយមួយអាហារសម្រាប់ចែកចាយនិងយកចេញ។

ខ ។ ការលក់ដោយហាងលក់រាយភេសជ្ជៈមានជាតិស្រាសម្រាប់ការប្រើប្រាស់នៅខាងក្រៅកន្លែងរួមទាំងការចែកចាយនិងម៉ោងលក់បន្តចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ២ ព្រឹកប្រចាំថ្ងៃ។

៣២ ។ បទបញ្ជានេះមិនលើកលែងការផ្អាកឬកែប្រែបទបញ្ញត្តិទាំងឡាយណាដែលប្រកាសដោយរដ្ឋរួមទាំងបទបញ្ជាដែលស្ថិតនៅក្រោមអំណាចរបស់នាយកដ្ឋានត្រួតពិនិត្យភេសជ្ជៈមានជាតិស្រា។ ហើយក៏មិនបញ្ឈប់ឬជំនួសការហាមឃាត់ដែលមានស្រាប់ក្នុងការហាមប្រាមការដឹកក្នុងទីសាធារណៈនិងបទបញ្ញត្តិស្រដៀងគ្នានេះដែរទាក់ទងនឹងការប្រើប្រាស់សាធារណៈនិងការកាន់កាប់គ្រឿងស្រវឹង។ ភេសជ្ជៈមានជាតិស្រាដែលលក់នៅក្រោមបទបញ្ជានេះត្រូវតែលក់នៅក្នុងធុងដែលបិទជិតយ៉ាងពេញលេញតាមរបៀបដែលត្រូវបានរចនាឡើងដើម្បីការពារការប្រើប្រាស់ដោយមិនចាំបាច់ដកគំរប់ឬម្នាក់ចេញ។

៣៣ ។ រាល់អាជីវកម្មទាំងអស់ដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយអនុលោមតាមបទបញ្ជានេះត្រូវប្រតិបត្តិស្របតាមអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតក្នុងស្រុកបច្ចុប្បន្នទាំងអស់រួមមានអាជ្ញាប័ណ្ណអាជីវកម្មលិខិតអនុញ្ញាតសុខភាពនិងអ្វីៗផ្សេងទៀត។

៣៤ ។ តាមលំដាប់លំដោយនេះមិនហាមឃាត់ការនេសាទពិប្រាំងដោយយោងតាមកាលទេ។ សិល្បៈ។ ល ៩ ២៥ ផោន, ហើយវាក៏មិនបានហាមឃាត់បុគ្គលម្នាក់ពីការបូមខ្សាច់ចូលទៅក្នុងមហាសមុទ្រដើម្បីបើកទូកកាយ៉ាក់និងអ្វីៗផ្សេងទៀតដែរ។

៣៥ ។ សាលាក្រុងត្រូវផ្តល់ច្បាប់ចម្លងនៃបទបញ្ជានេះជាបន្ទាន់ដោយ(<http://www.longbeach.gov/health/>)(ខ) បិទផ្សាយវានៅមជ្ឈមណ្ឌលពលរដ្ឋដែលមានទីតាំងនៅ 411 W. Ocean Blvd., Long Beach, CA 90802, (គ) ការផ្តល់ជូនទៅសមាជិកណាមួយនៃសាធារណៈជនដែលស្នើសុំច្បាប់ចម្លង (ឃ) ការចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីផ្សព្វផ្សាយសណ្តាប់ធ្នាប់នៅទូទាំងទីក្រុងនិង (ង) តាមរយៈការបម្រើតាមរយៈអ៊ីមែលនៅតាមកន្លែងធំ ៗ ដែលមន្ត្រីសុខាភិបាលដឹងថាទំនងជា ត្រូវគោរពតាមបទបញ្ជានេះ (ប៉ុន្តែសេវាកម្មតាមរយៈអ៊ីមែលមិនត្រូវបានទាមទារសម្រាប់ការអនុលោមភាពទេ) ។ ម្ចាស់អ្នកគ្រប់គ្រងប្រតិបត្តិការនៃទីតាំងណាមួយដែលទំនងជារងផលប៉ះពាល់ពីបទបញ្ជានេះត្រូវបានលើកទឹកចិត្តឱ្យប្រកាសច្បាប់ចម្លងនៃដីកាបញ្ជាទិញនេះនិងផ្តល់ជូនច្បាប់ចម្លងដល់សមាជិកណាមួយនៃសាធារណៈជនដែលស្នើសុំច្បាប់ចម្លង។

ក ។ ម្ចាស់អ្នកគ្រប់គ្រងប្រតិបត្តិការនៃទីតាំងណាមួយដែលទំនងជារងផលប៉ះពាល់ពីបទបញ្ជានេះត្រូវបានលើកទឹកចិត្តឱ្យ

ប្រកាសច្បាប់ចម្លងនៃដីកាបញ្ជាទិញនេះនិងផ្តល់ជូនច្បាប់ចម្លងដល់សមាជិកណាមួយនៃសាធារណៈជនដែលស្នើសុំច្បាប់ចម្លង។

ខ។ ដោយសារតែការណែនាំអាចផ្លាស់ប្តូរម្ចាស់អ្នកគ្រប់គ្រងឬប្រតិបត្តិករនៃទីតាំងណាមួយដែលស្ថិតនៅក្រោមបទបញ្ជានេះ ត្រូវបានបញ្ជាឱ្យពិគ្រោះជាមួយគេហទំព័ររបស់នាយកដ្ឋានសុខភាពនិងសេវាកម្មមនុស្សនៃឡងប៊ិច

(<http://www.longbeach.gov/health/>) រាល់ថ្ងៃដើម្បីកំណត់រាល់ការកែប្រែនៃបទបញ្ជាហើយតម្រូវឱ្យអនុវត្តតាមការធ្វើបច្ចុប្បន្នភាពណាមួយរហូតដល់ការបញ្ជាទិញត្រូវបានបញ្ចប់។

៣៦។ ប្រសិនបើផ្នែកណាមួយផ្នែករងប្រយោគប្រយោគឃ្លាឬពាក្យនៃបទបញ្ជានេះឬការអនុវត្តណាមួយចំពោះបុគ្គលរចនាសម្ព័ន្ធការប្រមូលផ្តុំឬកាលៈទេសៈត្រូវបានចាត់ទុកថាមិនមានសុពលភាពឬមិនស្របនឹងរដ្ឋធម្មនុញ្ញដោយសេចក្តីសម្រេចរបស់តុលាការនៃយុត្តាធិការមានសមត្ថកិច្ចបន្ទាប់មក ការសម្រេចចិត្តបែបនេះនឹងមិនប៉ះពាល់ដល់សុពលភាពនៃចំណែកដែលនៅសល់ឬការអនុវត្តតាមបទបញ្ជានេះទេ។

៣៧។ បទបញ្ជានេះក៏ត្រូវបានចេញដោយយោងតាមបទបញ្ជារបស់អភិបាលខេត្ត ("បទបញ្ជារបស់អភិបាលខេត្ត") ដែលកំណត់ការរឹតបន្តឹងជាមូលដ្ឋានលើសកម្មភាពអាជីវកម្មមិនមែនជាលំនៅដ្ឋានមានប្រសិទ្ធភាពរហូតដល់មានការជូនដំណឹងបន្ថែមក៏ដូចជាខែមិនារបស់អភិបាល។ ១៩, ២០២០ បទបញ្ជាប្រតិបត្តិ N-៣៣-២០ ដឹកនាំប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ាអោយធ្វើតាមបទបញ្ជារបស់អភិបាល។ បទបញ្ជារបស់អភិបាលគឺបន្ថែមទៅនឹងសុវត្ថិភាពមុនតាមបទបញ្ជានៅផ្ទះ។ បទបញ្ជានេះប្រកាន់ខ្ជាប់នូវការរឹតត្បិតតឹងរឹងជាងមុនទាក់ទងនឹងអង្គហេតុនិងកាលៈទេសៈជាក់លាក់នៅក្នុងទីក្រុងនេះដែលចាំបាច់ដើម្បីគ្រប់គ្រងភាពអាសន្នសុខភាពសាធារណៈនៅពេលវាកំពុងវិវឌ្ឍន៍នៅក្នុងទីក្រុងនិង បើគ្មានការរឹតត្បិតសមស្របដែលជួយកាត់បន្ថយចំនួននៃអន្តរកម្មបន្ថែមរវាងមនុស្សភស្តុតាងវិទ្យាសាស្ត្របង្ហាញថាវិបត្តិសុខភាពសាធារណៈនៅក្នុងទីក្រុងនិងកាន់តែអាក្រក់ទៅៗ ដែលអាចយកឈ្នះលើធនធានថែទាំសុខភាពដែលមាននៅក្នុងទីក្រុងនិងបង្កើនអត្រាស្លាប់។ បទបញ្ជានេះចែងអំពីការរឹតត្បិតបន្ថែមលើការធ្វើដំណើរដែលមិនទាក់ទងនឹងការងារដែលមិនមាននៅក្នុងបទបញ្ជារបស់អភិបាលខេត្តរួមទាំងការកំណត់ការធ្វើដំណើរបែបនេះទៅនឹងការអនុវត្តសកម្មភាពបានអនុញ្ញាតដាក់ចេញវិធានការវាស់វែងផ្នែកឃ្លាតរាងកាយដែលចាំបាច់សម្រាប់មនុស្សគ្រប់រូបនៅក្នុងទីក្រុងនៅពេលចូលរួមសកម្មភាពនៅខាងក្រៅទីលំនៅរបស់ពួកគេ និងបន្ថែមយន្តការដើម្បីធានាថាអាជីវកម្មត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្រោមបទបញ្ជានេះនិងបន្ថែមយន្តការមួយដើម្បីធានាថាអាជីវកម្មសំខាន់ៗគោរពតាមវិធានការណ៍ពិធីសារផ្នែកឃ្លាតរាងកាយ។

៣៨។ នៅពេលដែលមានទំនាស់រវាងបទបញ្ជានេះនិងបទបញ្ជាសុខភាពសាធារណៈរបស់រដ្ឋដែលទាក់ទងទៅនឹងការរាតត្បាត រាតត្បាត កូវីដ-១៩ ការត្រួតពិនិត្យបទប្បញ្ញត្តិដែលមានការរឹតត្បិតបំផុត។ អនុលោមតាមក្រមសុខភាពនិងសុវត្ថិភាពរដ្ឋកាលីហ្វ័រញ៉ាផ្នែក ១៣១០៨០ និងមគ្គុទេសក៍អនុវត្តមន្ត្រីសុខភាពសម្រាប់ការត្រួតពិនិត្យជំងឺឆ្លងក្នុងរដ្ឋ កាលីហ្វ័រញ៉ាលើកលែងតែមន្ត្រីសុខភាពរដ្ឋអាចចេញបទបញ្ជាដឹកនាំដោយបទបញ្ជានេះដោយផ្អែកលើការរកឃើញថាបទប្បញ្ញត្តិនៃបទបញ្ជានេះបង្កការគំរាមកំហែងដល់សុខភាពសាធារណៈវិធានការរឹតបន្តឹងណាមួយនៅក្នុងបទបញ្ជានេះនៅតែបន្តអនុវត្ត។ និងការគ្រប់គ្រងនៅក្នុងទីក្រុងនេះ

៣៩។ នាយកដ្ឋានទឹកដោយពិគ្រោះយោបល់ជាមួយមេធាវីក្រុងត្រូវបានអនុញ្ញាតឱ្យបិទសេវាកម្មទឹកដល់អាជីវកម្មដែលកំពុងប្រតិបត្តិការក្នុងការរំលោភលើបទបញ្ជានេះបើសមស្រប។។

៤០ អង្គភាពទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ជានេះដែលមិនតម្រូវឱ្យបិទអាចនឹងបើកសម្រាប់អាជីវកម្មនិងប្រតិបត្តិការក្នុងកំឡុងពេលនៃបទបញ្ជានេះក្រោមលក្ខខណ្ឌដែលអង្គភាពទាំងឡាយប្រកាន់ខ្ជាប់នូវបទបញ្ជាសុខភាពសាធារណៈរបស់រដ្ឋណាមួយដែលទាក់ទងនឹងស

៤១។ ការខកខានមិនបានអនុវត្តតាមបទប្បញ្ញត្តិណាមួយនៃបទបញ្ជានេះគឺជាការគំរាមកំហែងដែលអាចកើតមាននិងប៉ះពាល់ដល់សុខភាពសាធារណៈបង្កើតជាការរំខានជាសាធារណៈនិងត្រូវទទួលការពិន័យពិន័យដាច់ពន្ធនាគារឬទាំងពីរ។ ដើម្បីការពារសុខភាពសាធារណៈមន្ត្រីសុខាភិបាលក្រុងឡងប៊ិចអាចចាត់វិធានការបន្ថែមចំពោះការមិនគោរពតាមបទបញ្ជានេះ។ ការបំពានបទបញ្ជានេះគឺ

ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២០

ទំព័រទី ២១


ជាបទមជ្ឈិមដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារការផាកពិន័យឬទាំងនៅក្រោមក្រមសុខភាពនិងសុវត្ថិភាពរដ្ឋកាលីហ្វ័រញ៉ាផ្នែក ១២០២៧៥ ។ល។បន្ត និងជំពូក ១.៣២ នៃក្រមក្រុងឡុងប៊ិច។

៤២។ អនុលោមតាមធម្មនុញ្ញទីក្រុងឡុងប៊ិចផ្នែកទី ១០៩ វគ្គ ៨៦៣៤ និង ៤១៦០១ នៃក្រមរដ្ឋកាលីហ្វ័រញ៉ា។ ផ្នែកទី ១០១០៤០ និង ១២០១៧៥ នៃក្រមសុខភាពនិងសុវត្ថិភាពរដ្ឋ California; និងជំពូក ៨.០៨ និង ៨.២៦ នៃក្រមក្រុងឡុងប៊ិចបទបញ្ជានិងសេចក្ដី ណែនាំទាំងនេះដែលចេញដោយមន្ត្រីសុខាភិបាលត្រូវអនុវត្តដោយប្រធានប៉ូលីសក្រុងឡុងប៊ិចដើម្បីធានាបាននូវការអនុលោមតាម និងការអនុវត្តបទបញ្ជានេះនិងសេចក្ដីណែនាំដែលបានចែង។នៅទីនេះ។

៤៣។ លើសពីនេះទៅទៀតបន្ថែមលើការដាក់ទណ្ឌកម្មព្រហ្មទណ្ឌដែលមានចែងនៅទីនេះបទបញ្ជានិងសេចក្ដីណែនាំទាំងនេះដែល ចេញដោយមន្ត្រីសុខាភិបាលនឹងត្រូវអនុវត្តបានដោយអ្នកគ្រប់គ្រងក្រុងនៃឡុងប៊ិច។ សម្រាប់រយៈពេលនៃភាពអាសន្នផ្នែកសុខភាព ដែលត្រូវបានប្រកាសប្រធានក្រុងត្រូវបានអនុញ្ញាតឱ្យចាត់តាំងនិងផ្តល់សិទ្ធិដល់និយោជិកដែលសមស្របនៃទីក្រុងដើម្បីចេញលិខិត បញ្ជាក់រដ្ឋបាលនិងការពិន័យរដ្ឋស៊ីវិលនិងពិន័យជាប្រាក់ដល់បុគ្គលអាជីវកម្មនិងអ្នកដទៃទៀតដែលរំលោភលើបទបញ្ជានិងសេចក្ដី ណែនាំ។ មាននៅទីនេះស្របតាមបទបញ្ញត្តិនៃជំពូក ៩.៦៥ នៃក្រមក្រុងឡុងប៊ិច។

៤៤។ បទបញ្ជានេះនឹងចូលជាធរមានភ្លាមៗនៅថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២០ ហើយនឹងបន្តរហូតដល់ពេលដែលវាត្រូវបានពង្រីកបន្តដក ហូតតំណែងជំនួសឬកែប្រែជាលាយលក្ខណ៍អក្សរដោយមន្ត្រីសុខាភិបាល។

វាត្រូវបានគេបញ្ជាដូច្នោះ៖



Anissa Davis, MD, DrPH,

មន្ត្រីសុខាភិបាលក្រុងឡុងប៊ិច
កាលបរិច្ឆេទ៖ ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២០

ការផ្សព្វផ្សាយអំពីច្បាប់បន្ទាន់

ក្នុងនាមជាប្រធានផ្នែកការពារស៊ីវិលសម្រាប់ទីក្រុងឡុងប៊ិចដោយអនុលោមតាមក្រមក្រុងឡុងប៊ិច (“LBMC”) ផ្នែក ២.៦៩.០៦០.A និង អនុលោមតាមបទបញ្ញត្តិនៃអិលប៊ីអិសស៊ី ៨.១២០ ខ្ញុំទទួលបានការអនុញ្ញាតឱ្យប្រកាសបទបញ្ជាសម្រាប់ការការពារ។ នៃជីវិតនិងទ្រព្យ សម្បត្តិដែលរងផលប៉ះពាល់ដោយ កូវីដ-១៩អនុលោមតាមគ្រាអាសន្ននៃក្រមរដ្ឋប្បវេណីផ្នែកទី ៨៦៣៤ និងផ្នែក LBMC ២,៦៩.០៧០. A និង ៨.១២០.០២០ ។ខាងក្រោមនេះនឹងមានសុពលភាពសម្រាប់រយៈពេលនៃការបញ្ជាទិញសុខភាពនៅឡុងប៊ិចដែលមានសុវត្ថិភាព នៅតាមគេហដ្ឋានសម្រាប់ការធានារ៉ាប់រងនៃ កូវីដ-១៩ដែលបានចេញផ្សាយខាងលើដែលត្រូវបានដាក់បញ្ចូលទាំងស្រុងដោយយោង៖

បទបញ្ជារបស់មន្ត្រីសុខភាពទីក្រុងឡុងប៊ិចដែលមានសុវត្ថិភាពនៅតាមគេហដ្ឋានសម្រាប់ការបញ្ជាទិញ កូវីដ-១៩ត្រូវប្រកាសជាបទ បញ្ជាសម្រាប់ការការពារអាយុជីវិតនិងទ្រព្យសម្បត្តិ។

ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២០

ទំព័រទី ២២

ជនណាក្រោយពីបានដឹងដោយចេតនាដឹងនិងរំលោភបំពានសេចក្តីសម្រេចរបស់សវនករដោយចេតនាដើម្បីអនុលោមតាមបទបញ្ជាសុខភាព ដែលត្រូវបានចេញដោយច្បាប់ខាងលើនេះនឹងត្រូវមានទោសពីបទមជ្ឈិមដែលត្រូវផ្ដន្ទាទោសដោយពិន័យមិនលើសពីមួយពាន់ដុល្លារ (១.០០០ ដុល្លារ) ដោយជាប់ពន្ធនាគារក្នុងរយៈពេលមួយ មិនលើសពីប្រាំមួយ (ប្រាំមួយ) ខែឬដោយការពិន័យនិងការជាប់ពន្ធនាគារ បែបនេះ។ (លេខកូដក្រុងឡុងប៊ិចផ្នែក ៨.១២០.០៣០ ។ អេ។ និង ៨.១២០.០៣០.E.M)

វាត្រូវបានគេបញ្ជាក់ថា៖



Thomas B. Modica

ប្រធានក្រុង, ទីក្រុងឡុងប៊ិច

កាលបរិច្ឆេទ៖ ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២០

ឧបសម្ព័ន្ធតិច្ចៈ - ក្រឡេកមើល

- [ឧបសម្ព័ន្ធ ក - ពិធីសារចម្ងាយរូបវន្ត](#)
- [ឧបសម្ព័ន្ធ ខ - ពិធីសារលក់រាយជាលក្ខណៈបុគ្គល](#)
- [ឧបសម្ព័ន្ធ គ - ពិធីសារសេវាកម្មធម្មនុញ្ញខ្នាតតូច](#)
- [ឧបសម្ព័ន្ធ ឃ - ពិធីសារសេវាកម្មជួលឧបករណ៍ខាងក្រៅ](#)
- [ឧបសម្ព័ន្ធ ង - ពិធីសារកីឡាវាយកូនបាល់](#)
- [ឧបសម្ព័ន្ធ ច - ពិធីសារវត្តវាយកូនហ្គោល](#)
- [ឧបសម្ព័ន្ធ ឆ - ពិធីការការងារការិយាល័យ](#)
- [ឧបសម្ព័ន្ធ ជ - ពិធីសារភោជនីយដ្ឋានអាហារពេលល្ងាច](#)
- [ឧបសម្ព័ន្ធ ឈ - ហាងអ៊ុតសក់និងពិធីកាត់សក់](#)
- [ឧបសម្ព័ន្ធ ញ - ពិធីសារអ្នកលក់ចំណីអាហារចល័ត](#)
- [ឧបសម្ព័ន្ធ ដ - អាងហែលទឹកសាធារណៈ](#)

ថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២០

ទំព័រទី ២៣

ឧបសម្ព័ន្ធ ៤ - ពិធីសារគ្រឿងបរិក្ខារគ្រឿងទេស

ឧបសម្ព័ន្ធ ៥ - ពិធីសារមជ្ឈមណ្ឌលហាត់ប្រាណនិងកន្លែងហាត់ប្រាណ

ឧបសម្ព័ន្ធ ៧ - ពិធីសារបោះជំរំថ្ងៃ

ឧបសម្ព័ន្ធ ៨ - ពិធីសារកន្លែងបោះជំរំនិងសួនកម្សាន្ត រថយន្តកំសាន្ត

ឧបសម្ព័ន្ធ ៩ - សារមន្ទីរវិចិត្រសាលនិងពិធីសារអាងចិញ្ចឹមត្រី

ឧបសម្ព័ន្ធ ១០ - សណ្ឋាគារផ្ទះសំណាក់និងពិធីការជួលរយៈពេលខ្លី

ឧបសម្ព័ន្ធ ១១ - ពិធីសារផលិតកម្មតន្ត្រីនិងទូរទស្សន៍

ឧបសម្ព័ន្ធ ១២ - ពិធីសារសម្រាប់លីកកីឡានិងសម្ភារៈកីឡាអាជីព - គ្មានអ្នកមើល

ឧបសម្ព័ន្ធ ១៣ - ត្រូវបានបដិសេធដោយចេតនា

ឧបសម្ព័ន្ធ ១៤ - ពិធីសារនៃការថែរក្សាក្រចក

ឧបសម្ព័ន្ធ ១៥ - ពិធីសារសេវាកម្មថែទាំផ្ទាល់ខ្លួន